

របាយការណ៍ប្រចាំឆ្នាំ ២០២៣

 KB PRASAC Bank

គ្រឹះស្ថានហិរញ្ញវត្ថុពីរ
រួមគ្នាបាន ១



គណនីចរន្តព្រីមៀម

អត្រាការប្រាក់ខ្ពស់
រហូតដល់



5%
ក្នុង 1 ឆ្នាំ



- * អត្រាការប្រាក់បន្ថែមមានប្រសិទ្ធភាពរហូតដល់ 19 កញ្ញា 2024
- * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

មាតិកា

04	សំខាន់ៗអំពីធនាគារ ខេប៊ីប្រាសាក់	32	ដៃគូសហការ
05	សាវតារ	34	ដៃគូពាណិជ្ជករ
06	ទស្សនវិស័យ និងបេសកកម្ម	35	លទ្ធផលសង្ខេបផ្នែកប្រតិបត្តិការ
08	សារពីប្រធានក្រុមប្រឹក្សាភិបាល	40	លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ
10	សារពីប្រធាននាយកប្រតិបត្តិ	46	ការកសាងសមត្ថភាព
12	សូចនាករលទ្ធផលហិរញ្ញវត្ថុ	48	សកម្មភាពទីផ្សារ
13	ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍ	49	ព្រឹត្តិការណ៍សំខាន់ៗ
14	បណ្តាញការិយាល័យ	52	បរិស្ថាន សង្គម និងអភិបាលកិច្ច
15	ផលិតផល និងសេវា	58	ការត្រួតពិនិត្យផ្ទៃក្នុង
16	ភាគទុនិក	59	របាយការណ៍សវនករឯករាជ្យ
17	រចនាសម្ព័ន្ធ	63	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
18	ក្រុមប្រឹក្សាភិបាល	64	របាយការណ៍ចំណេញ-ខាត និងលទ្ធផល លម្អិតផ្សេងៗ
22	គណៈកម្មការនៃក្រុមប្រឹក្សាភិបាល	65	របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
24	គណៈគ្រប់គ្រង	66	របាយការណ៍លំហូរសាច់ប្រាក់
30	គណៈកម្មការនៃគណៈគ្រប់គ្រង		

សំខាន់ៗអំពីធនាគារ ខេប៊ីប្រាសាក់

ភាគទុនិកដ៏រឹងមាំរបស់ធនាគារ ខេប៊ីប្រាសាក់ * KB Kookmin Bank ធនាគារពាណិជ្ជលេខ 1 នៅប្រទេសកូរ៉េ	 ទ្រព្យសកម្ម 5.66 ប៊ីលានដុល្លារ	 សម្លៀកឥណទាន 5.07 ប៊ីលានដុល្លារ	
 អតិថិជនឥណទាន 548 ពាន់នាក់	 សមតុល្យប្រាក់បញ្ញើ 3.11 ប៊ីលានដុល្លារ	 អតិថិជនបញ្ញើសន្សំ 838 ពាន់នាក់	 ផលលើមូលធន 9.10%
 ផលលើទ្រព្យសកម្ម 1.66%	 ដើមទុនចុះបញ្ជី 600 លានដុល្លារ	 បុគ្គលិក 10,224	 ការិយាល័យ 192
 អេតីអិម 219	 ម៉ាស៊ីនដាក់ប្រាក់ 20	 ភូមិធ្វើប្រតិបត្តិការ 14,195	 បណ្ណាល័យ និងសាលារៀនបានសាងសង់ 46

សាវតារ

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជកម្មមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ក៏អិលស៊ី។


ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណធនាគារពាណិជ្ជកម្មពី ធនាគារ ជាតិនៃកម្ពុជា និងទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មដើម្បីធ្វើ ប្រតិបត្តិការធនាគារពាណិជ្ជ ជាផ្លូវការចាប់ពីខែសីហា ឆ្នាំ 2023 តទៅ។

ធនាគារ ខេប៊ីប្រាសាក់ ជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ ដែលជាធនាគារដ៏ធំនៅប្រទេសកូរ៉េ។

ខេប៊ីប្រាសាក់ នឹងផ្តល់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃ ប្រឌិត និងសម្បូរបែបជូនដល់អតិថិជននៅកម្ពុជា ដោយមានប្រព័ន្ធធនាគារ ឌីជីថលដ៏ល្អឥតខ្ចោះស្របតាមការរីកចម្រើន និងតម្រូវការរបស់ទីផ្សារ។ ធនាគារ ក៏ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើន សេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ដល់ អតិថិជនរបស់ខ្លួនផងដែរ។



ទស្សនវិស័យ និងបេសកកម្ម



ទស្សនវិស័យ

ជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្តបំផុត ដោយមានសេវាកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព ដែលជួយដល់ភាពរីកចម្រើនរបស់អតិថិជន។

បេសកកម្ម

ផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ និងសហគ្រាស ធុនតូចបំផុត ធុនក្នុង និងធុនមធ្យម។



សារពី ប្រធានក្រុមប្រឹក្សាភិបាល

សេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ 2023 ត្រូវបានព្យាករណ៍ថាមានកំណើន 3% គឺទាបជាងឆ្នាំមុនដែលមានអត្រា 3.5% ដោយសារការបន្តអនុវត្តនយោបាយរូបិយវត្ថុតត្អិត ដែលបានដាក់សម្ពាធលើការប្រើប្រាស់និងវិនិយោគ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពលអវិជ្ជមានដល់កំណើនផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

នៅកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាបន្តងើបឡើងក្នុងអត្រា 5.5% ខ្ពស់ជាងឆ្នាំមុនបន្តិចដែលមានអត្រា 5.2% ។ យោងតាមធនាគារជាតិនៃកម្ពុជា កំណើននេះគាំទ្រដោយកំណើនវិស័យទេសចរណ៍ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរសំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាបក៏ដោយ។ អត្រាអតិផរណាកម្ពុជា បានថយចុះមកម្រិតជាមធ្យម 2.1% នាឆ្នាំ 2023 ពី 5.4% នាឆ្នាំ 2022 ដោយសារការធ្លាក់ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការថយចុះនៃកំណើនថ្លៃមូលដ្ឋាន។ អត្រាប្តូរប្រាក់មានស្ថិរភាព រីឯវិនិយោគផ្ទាល់បរទេសបានកើនឡើង 14.5% ។

ប្រព័ន្ធធនាគារកម្ពុជា

ទន្ទឹមនឹងការងើបឡើងនៃសេដ្ឋកិច្ច ប្រព័ន្ធធនាគារដែលបន្តគ្របដណ្តប់វិស័យហិរញ្ញវត្ថុ ក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗផងដែរ បើទោះបីល្បឿនកំណើនឥណទានបានថយចុះក៏ដោយ។

កំណើនឥណទានបានថយចុះមកត្រឹម 4.8% ដែលជាអត្រាទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួន។

ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានអនុគ្រោះបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួន ដើម្បីផ្តល់លទ្ធភាពបន្ថែមដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជួយទ្រទ្រង់វិស័យដែលត្រូវការហិរញ្ញប្បទានដើម្បីរក្សានិរន្តរភាព និងពង្រីកការវិនិយោគ។ ក្រៅពីនេះ ប្រព័ន្ធធនាគារបាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុស្ត្រី និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម និងបានរួមចំណែកគាំទ្រដល់ឌីជីថលប្រតិបត្តិការសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្មទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ លើសពីនេះ ភាពងាយស្រួលក្នុងការទទួលបានសេវាទូទាត់ក៏បានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀលផងដែរ។

ការរួមបញ្ចូលគ្នាដោយជោគជ័យ

សម្រាប់យើងខ្ញុំ ឆ្នាំ 2023 បានចាប់ផ្តើមជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់យើងលើការរួមបញ្ចូលគ្នារវាងធនាគារ គូកម្មនិកម្មជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សម្រាប់ការគាំទ្រឥតឈប់ឈរក្នុងការបង្កើតធនាគារ ខេប៊ីប្រាសាក់ ម.ក។ យើងបានរួមបញ្ចូលដោយជោគជ័យនូវប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធធនាគារស្នូល និងបុគ្គលិកទាំងអស់ដែលជាការចាប់ផ្តើមទំនាក់ទំនងដ៏ល្អរបស់យើងក្នុងនាមជាធនាគារពាណិជ្ជ។

ការរួមបញ្ចូលគ្នានេះ គឺជាការរួមបញ្ចូលនូវបទពិសោធន៍ផ្នែកធនាគារពាណិជ្ជរបស់ធនាគារគូកម្មនិកម្មជា រួមនឹងបណ្តាញការិយាល័យដ៏ធំ និងចំនួនអតិថិជនដ៏ច្រើនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ការរួមបញ្ចូលនេះក៏នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកខ្លួនកាន់តែធំ ការផ្តល់ផលិតផល និងសេវាកម្មតែសម្បូរបែប និងភាពធន់នៃតារាងតុល្យការ។

ជាមួយនឹងទិសស្លោក «ដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក» យើងអះអាងម្តងទៀតនូវការប្តេជ្ញាជាធនាគារដែលបម្រើអតិថិជនគ្រប់ស្រទាប់ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទរហូតដល់សហគ្រាសធំៗដាច់ដាច់អន្តរជាតិ។ យើងតាំងចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់ និងក្លាយជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក។

សង្ខេបលទ្ធផលសរុបក្នុងឆ្នាំ 2023

ទោះបីជាបរិយាកាសធុរកិច្ចមានការលំបាកក៏ដោយ ការរួមបញ្ចូលគ្នានេះផ្តល់ឱ្យយើងនូវលទ្ធផលហិរញ្ញវត្ថុដ៏អម៉ា។ ធនាគាររួមបញ្ចូលគ្នាអាចរក្សាជំហររបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានភាពធន់ បើគិតលើការគ្រប់គ្រងហានិភ័យ ទ្រព្យសកម្មមិនដំណើរការ ការប្រតិបត្តិតាមបទប្បញ្ញត្តិ និងបទដ្ឋានអភិបាលកិច្ចខ្ពស់។ សមិទ្ធផលទាំងនេះបញ្ជាក់ពីប្រសិទ្ធភាពនៃវប្បធម៌អភិបាលកិច្ច និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់យើង។ នៅដំណាច់ឆ្នាំ 2023 ទ្រព្យសកម្មសរុបរួម មានចំនួន 5.66 ប៊ីលានដុល្លារអាមេរិក។ សមតុល្យប្រាក់បញ្ញើសន្សំបានកើនឡើងដល់ 3.11 ប៊ីលានដុល្លារអាមេរិក ហើយសម្លៀកឥណទានសរុបមានចំនួន 5.07 ប៊ីលានដុល្លារអាមេរិក។ មូលធនរបស់ម្ចាស់ភាគទុនិកក៏បានកើនឡើងរហូតដល់ 1,055 លានដុល្លារ រីឯដើមទុនចុះបញ្ជីឡើងរហូតដល់ 600 លានដុល្លារអាមេរិកនៅការិយបរិច្ឆេទនៃរបាយការណ៍នេះ។

ក្រុមប្រឹក្សាភិបាល និងភាគទុនិកមានទំនុកចិត្តថា ការដឹកនាំ យុទ្ធសាស្ត្រ និងបុគ្គលិករបស់ ខេប៊ីប្រាសាក់ កំពុងដើរលើវិថីដ៏ត្រឹមត្រូវ ដើម្បីញ៉ាំងឱ្យធនាគាររួមបញ្ចូលគ្នានេះបន្តផ្តល់នូវលទ្ធផលកម្រិតខ្ពស់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ដោយសម្លឹងឆ្ពោះទៅមុខ យើងនៅតែប្តេជ្ញាចិត្តក្នុងការជំរុញកំណើននាពេលអនាគតនៃធនាគាររួមបញ្ចូលគ្នានេះតាមរយៈការវិនិយោគយុទ្ធសាស្ត្រនៅក្នុងហេដ្ឋារចនាសម្ព័ន្ធខ្ទីរធន និងព័ត៌មានវិទ្យា ក៏ដូចជាក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់យើង។ យើងផ្តល់អាទិភាពដល់ការជំរុញវប្បធម៌នៃការរៀនសូត្រជាប្រចាំ និងការរីកចម្រើនជាបន្តបន្ទាប់ ដើម្បីធានាថាបុគ្គលិករបស់យើងអាចផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន។ លើសពីនេះយើងមានភាពខ្ជាប់ខ្ជួនក្នុងការពង្រឹងការអនុវត្តអភិបាលកិច្ចសាជីវកម្ម និងការលើកកម្ពស់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដើម្បីកសាងទំនុកចិត្តជាមួយភាគីពាក់ព័ន្ធ និងផ្តល់ផលជះជាវិជ្ជមានដល់សហគមន៍របស់យើង។

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ខេប៊ីប្រាសាក់សម្រាប់ការខិតខំប្រឹងប្រែងធ្វើការងារ និងលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីធ្វើឱ្យអាជីវកម្មរីកលូតលាស់ រួមជាមួយនឹងការរីកចម្រើនរបស់អតិថិជនប្រកបដោយភាពសុខដុមរមនា។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមប្រឹក្សាភិបាល ភាគទុនិក អតិថិជន រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងផ្តល់ជំនួយជាប្រចាំ។



Kwi Sang JUN
ប្រធានក្រុមប្រឹក្សាភិបាល



នៅឆ្នាំ 2023 ពិភពលោកបានផ្លាស់ប្តូរទៅស្ថានភាពធម្មតាវិញនៅពេលដែលការរាតត្បាតជំងឺ Covid-19 ត្រូវបានបញ្ចប់ភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមាន រួមមានអតិផរណាខ្ពស់ និងការអនុវត្តនយោបាយរូបិយវត្ថុតត្អិត វិបត្តិធនាគារនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក និងការបន្តសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ថ្វីត្បិតតែមានវិបត្តិជាសកលបែបនេះក្តី សេដ្ឋកិច្ចកម្ពុជាបង្ហាញភាពធន់ ជាមួយនឹងអត្រាកំណើន 5.5% ។ កំណើននេះត្រូវបានជំរុញជាចម្បងដោយវិស័យទេសចរណ៍ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរសំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាបក៏ដោយ។

ក្នុងបរិការណ៍នេះ ធនាគារ ខេប៊ីប្រាសាក់ ដែលជាការរួមបញ្ចូលគ្នាជាយុទ្ធសាស្ត្ររវាងធនាគារភូមិភាគកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានបង្កើតឡើងក្នុងពេលដ៏ត្រឹមត្រូវ ដែលផ្តល់ឱ្យធនាគារនូវភាពធន់ និងសមត្ថភាពកាន់តែរឹងមាំ ដែលជួយដល់យើងក្នុងការបម្រើអតិថិជន និងសហគមន៍ឱ្យកាន់តែប្រសើរ ខណៈពេលដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សម្រាប់ការគាំទ្រ និងចង្អុលបង្ហាញក្នុងដំណើរការរួមបញ្ចូលគ្នានៃស្ថាប័នហិរញ្ញវត្ថុទាំងពីរ។ បើគ្មានការគាំទ្រយ៉ាងមុតមាំនេះទេ សមិទ្ធផលនេះនឹងមិនអាចកើតឡើងឡើយ។

ឥឡូវនេះ ខ្ញុំសូមអនុញ្ញាតបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់ធនាគារ ខេប៊ីប្រាសាក់ ដោយចាប់ផ្តើមពីការពង្រីកបណ្តាញការិយាល័យ។ បន្ថែមពីលើការរួមបញ្ចូលការិយាល័យរបស់ស្ថាប័នទាំងពីរ យើងបានបើក

សាវ័ត្រ ប្រធាននាយកប្រតិបត្តិ

សាខាថ្មីចំនួន 2 គឺ សាខាវាលវែង និង សាខាត្រពាំងអណ្តើក ដែលនាំឱ្យបណ្តាញសាខាសរុបកើនដល់ 192 ។ លើសពីនេះ យើងបានដាក់ឱ្យដំណើរការម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ ដែលកាន់តែទំនើប ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អតិថិជន។

ក្រឡេកមកមើលផ្នែកឌីជីថលវិញ យើងបានកែលម្អកម្មវិធី KB PRASAC Mobile ជាមួយនឹងរូបរាងថ្មី និងបន្ថែមមុខងារជាច្រើនទៀត។ ជាការកត់សម្គាល់ យើងបានដាក់ឱ្យដំណើរការ គណនីឌីជីថល ដែលជួយឱ្យអតិថិជនដែលមិនធ្លាប់មានគណនី អាចចុះឈ្មោះនិងបង្កើតគណនីបានភ្លាមៗដោយងាយស្រួល គ្រប់ទីកន្លែង ដោយមិនចាំបាច់ទៅសាខាធនាគារ។ កម្មវិធីដែលបានធ្វើបច្ចុប្បន្នកម្មថ្មីនេះអាចឱ្យអតិថិជនប្រើប្រាស់យ៉ាងរលូនបានធម្មតាទោះបីជាគ្មានទិន្នន័យអ៊ីនធឺណិតក៏ដោយ សម្រាប់ប្រព័ន្ធទូរស័ព្ទ Smart និង Metfone ។ លើសពីនេះទៀត យើងបានពង្រីកដៃគូទូទាត់វីក្យបត្ររបស់យើង ដូចជាជាមួយ Bill24 សម្រាប់ការទូទាត់វីក្យបត្រក្រុមហ៊ុនអគ្គិសនីឯកជន និងក្រុមហ៊ុនវិភាគពុជ សម្រាប់ការទូទាត់វីក្យបត្រសាមា។ ជានេះទៅទៀតយើងបានបង្កើតកម្មវិធីផ្តល់ទឹកប្រាក់ត្រលប់វិញជូនដល់អតិថិជនដែលប្រើប្រាស់កម្មវិធី KB PRASAC Mobile ដើម្បីស្តុនទូទាត់តាម KHQR ខេប៊ីប្រាសាក់ នៅតាមហាងដែលជាដៃគូទូទាត់។

សម្រាប់អភិបាលកិច្ចសាជីវកម្ម យើងមានកិត្តិយសដែលបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។ យើងក៏ទទួលបានផងដែរនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារ។

ដូចសព្វដង ជាមួយការប្តេជ្ញាចិត្តក្នុងទំនួលខុសត្រូវរបស់ស្ថាប័នចំពោះសង្គម យើងក៏បានឧបត្ថម្ភវិភាគដល់ការកាត់បន្ថយកម្មជា សម្រាប់គាំទ្រសកម្មភាពសង្គម និងមនុស្សធម៌ក្នុងការជួយប្រជាជនងាយរងគ្រោះ។ យើងក៏បានឧបត្ថម្ភទិញទំនិញសេវាសេវាសេវាដែលរៀបចំឡើងដោយ ក្រសួងអប់រំ។ ជាងនេះទៀតសោត យើងបន្តគម្រោងបណ្តាលយដ៏លេចធ្លោនៃសកម្មភាពទំនួលខុសត្រូវសង្គម ដោយបានសាងសង់អគារបណ្តាលយ 1 ខ្នងនៅខេត្តត្បូងឃ្មុំ និងឈានដល់ការសាងសង់អគារសិក្សា 1 ខ្នងផងដែរនៅខេត្តកំពង់ធំ។

ធនាគារ បានប្តេជ្ញាប្រកាន់យកគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ក្នុងគោលបំណងផ្តល់នូវលទ្ធផលហិរញ្ញវត្ថុវិជ្ជមាន បង្កើតឥទ្ធិពលល្អសម្រាប់សង្គម និងរួមចំណែកដល់កំណើនប្រទេស។ យើងខិតខំបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ទន្ទឹមនឹងការការពារចំរើនក្រុមហ៊ុនផែនដីសម្រាប់មនុស្សជំនាន់ក្រោយ។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននិងសហគមន៍ដោយចូលរួមក្នុងសកម្មភាពផ្សេងៗក្រោមគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ យើងរួមគ្នាពង្រឹងសមត្ថភាពបុគ្គលដោយផ្តល់នូវចំណេះដឹងនិងជំនាញចាំបាច់សម្រាប់ភាពធន់ផ្នែកហិរញ្ញវត្ថុ និងវិបុលភាពនៅកម្ពុជា។

ក្នុងឆ្នាំ 2023 ធនាគារ ខេប៊ីប្រាសាក់ បានដំណើរការដោយប្រុងប្រយ័ត្នដោយគិតគូរពីហានិភ័យពីគ្រប់ជ្រុងជ្រោយ។ យើងបានផ្តល់អាទិភាពដល់ការគ្រប់គ្រង និងការត្រួតពិនិត្យទ្រព្យសកម្មយ៉ាងតឹងរឹង។ ទោះបីជាភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចធ្វើឱ្យប៉ះពាល់ដល់ការបង្កើតប្រាក់ចំណូលរបស់យើងក្តី ក៏លទ្ធផលហិរញ្ញវត្ថុបានបង្ហាញពីកំណើនលើផ្នែកសំខាន់ៗទាំងអស់។ ខាងក្រោមនេះជាលទ្ធផលសង្ខេបដែលសម្រេចបាន៖

- ទ្រព្យសកម្មសរុបមានចំនួន 5.66 ប៊ីលានដុល្លារអាមេរិក កើនឡើង 18.03% បើធៀបនឹងដំណាច់ឆ្នាំ 2022 ។
- សង្កេតឥណទានសរុបមានចំនួន 5.07 ប៊ីលានដុល្លារអាមេរិក កើនឡើង 16.47% មានអតិថិជនសេវាឥណទានសរុបចំនួន 548 ពាន់នាក់។
- ឥណទានមិនដំណើរការមានចំនួន 3.75% ។
- សមតុល្យប្រាក់បញ្ញើសន្សំសរុបបានកើនឡើងដល់ 3.11 ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនសេវាបញ្ញើសន្សំសរុបចំនួន 838 ពាន់នាក់។
- ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធបានចុះ 52.05% គឺពី 181.3 លានដុល្លារអាមេរិក ចុះដល់ 87 លានដុល្លារអាមេរិក។
- ផលលើមូលធនមានចំនួន 9.10% និងផលលើទ្រព្យសកម្មមានចំនួន 1.66% ។
- ដើមទុនចុះបញ្ជីកើនឡើងពី 400 ដល់ 600 លានដុល្លារអាមេរិក។
- បណ្តាញការិយាល័យគ្របដណ្តប់ទូទាំង 25 ខេត្ត-រាជធានី ដោយមាន 192 ការិយាល័យនៅទូទាំងប្រទេស ម៉ាស៊ីនដកនិងដាក់ប្រាក់មាន

ចំនួន 239 គ្រឿង ហើយកំពុងធ្វើប្រតិបត្តិការនៅក្នុង 14,195 ភូមិជាមួយនឹងបុគ្គលិកបម្រើការងារសរុបចំនួន 10,224 នាក់។

នៅពេលដែលយើងសម្លឹងមើលទៅអនាគត ធនាគារ ខេប៊ីប្រាសាក់ នឹងវិនិយោគជាយុទ្ធសាស្ត្រនៅក្នុងអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាការអភិវឌ្ឍបុគ្គលិក និងនាមករណ៍ដើម្បីឈានមុខគេក្នុងវិស័យធនាគារ។ យើងផ្តល់អាទិភាពដល់ការគ្រប់គ្រងគុណភាពទ្រព្យសកម្មជាជាងបរិមាណក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពស្នូល និងបង្កើនសមតុល្យគុណនិចរន្ត-គណនីសន្សំរបស់យើង។ តាមរយៈការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់និងឧត្តមភាពប្រតិបត្តិការ យើងមានបំណងផ្តល់ជូននូវសេវា និងគុណតម្លៃកម្រិតខ្ពស់ដល់អតិថិជន ដើម្បីធានាបាននូវការពេញចិត្ត និងភក្តីភាព។ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងនវានុវត្តន៍ យើងនឹងត្រៀមខ្លួនដើម្បីជម្នះឧបសគ្គ និងទាញយកគុណប្រយោជន៍ពីកាលានុវត្តភាពសម្រាប់កំណើនថ្មីៗ។

យើងមានគោលដៅច្បាស់លាស់ក្នុងការឈរជើងនៅលើទីផ្សារពេញវិសាលភាពធនាគារ ខេប៊ីប្រាសាក់ នឹងក្លាយទៅជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងក៏តាំងចិត្តយ៉ាងមុតមាំក្នុងផ្តល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់។ ក្នុងនាមជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក យើងខ្ញុំប្តេជ្ញានឹងនៅជាមួយលោកអ្នកជានិច្ច ឆ្លងកាត់រាល់ការពិគ្រោះយោបល់ ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនិងគាំទ្រគ្រប់ជំហាននៃដំណើរជីវិតរបស់លោកអ្នក។

ជំនួសមុខឱ្យគណៈគ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការគាំទ្រ ថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់និងបុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ អរគុណចំពោះក្រុមប្រឹក្សាភិបាលក្នុងការគាំទ្រនិងការផ្តល់ជំនួយនិងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជានិងក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងផ្តល់ជំនួយជាបន្តបន្ទាប់។ ដោយការចូលរួមទាំងអស់គ្នា យើងបានបង្កើតគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងនិងរុងរឿង។ យើងនឹងធ្វើដំណើរទៅមុខដោយភាពជឿជាក់និងការប្តេជ្ញាដ៏មោះមុត។



អ៊ុំ សមរង្សីន
ប្រធាននាយកប្រតិបត្តិ


សូចនាករលទ្ធផលហិរញ្ញវត្ថុ

សូចនាករ	2019	2020	2021	2022	2023
ផលិតផល និងប្រសិទ្ធភាព					
អនុបាតចំណាយប្រតិបត្តិការ	2.92%	2.71%	2.70%	2.63%	2.26%
ទំហំឥណទានជាមធ្យម (ដុល្លារអាមេរិក)	6,382	7,086	8,712	8,707	8,560
ចំនួនឥណទានក្នុងមន្ត្រីឥណទានម្នាក់	86	97	97	104	108
ចំនួនឥណទានក្នុងបុគ្គលិកម្នាក់	53	57	57	61	61
លទ្ធផលចំណេញ					
ផលលើទ្រព្យសកម្ម (RoA)	3.79%	3.24%	3.92%	3.98%	1.66%
ផលលើមូលធន (RoE)	28.89%	23.43%	26.07%	23.70%	9.10%
តំបន់ប្រតិបត្តិការ					
ខេត្ត/រាជធានី	25	25	25	25	25
ស្រុក/ខណ្ឌ	197	202	202	203	208
ឃុំ/សង្កាត់	1,638	1,636	1,637	1,643	1,646
ភូមិ	14,053	14,022	14,030	14,109	14,195

* ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពដោយអនុលោមតាម CIFRS



ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍ



បណ្តាញការិយាល័យ



192
សាខា



219
អេធីអ៊ីម



20
ម៉ាស៊ីនដាក់ប្រាក់

25

ខេត្ត/រាជធានី

208

ស្រុក/ខណ្ឌ

1,646

ឃុំ/សង្កាត់

14,195
ភូមិ

 KB PRASAC Bank

បណ្តាញការិយាល័យ
KB PRASAC Bank Plc.

ការិយាល័យកណ្តាល | Head Office ព្រះស្តុករាជធានី

 KB PRASAC Bank

 KB PRASAC Bank

ផលិតផល និងសេវា

សេវាឥណទាន

- ▶ ឥណទានអាជីវកម្មខ្នាតតូច
- ▶ ឥណទានសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុន
- ▶ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ▶ ឥណទានគេហដ្ឋាន
- ▶ ឥណទានរថយន្ត
- ▶ ឥណទានឆ្លាតវៃ
- ▶ ឥណទានសិក្សាអប់រំ
- ▶ ឥណទានធានាដោយប្រាក់បញ្ញើមានកាលកំណត់
- ▶ ឥណទានប្រាក់បៀវត្ស
- ▶ ឥណទានពាណិជ្ជកម្ម
- ▶ ឥណទានវិបារូបន៍

សេវាបញ្ញើសន្សំ

- ▶ គណនីចរន្ត
- ▶ គណនីចរន្តព្រឹម្យោម
- ▶ គណនីសន្សំ
- ▶ គណនីឌីជីថល
- ▶ គណនីសន្សំពាណិជ្ជករ
- ▶ គណនីចម្រើនគ្មានកាលកំណត់
- ▶ គណនីចម្រើនតាមលំដាប់
- ▶ គណនីកូនចម្រើន
- ▶ គណនីសន្សំតាមផែនការ
- ▶ គណនីសន្សំនិយោជិត
- ▶ គណនីបញ្ញើមានកាលកំណត់
- ▶ គណនីគ្រឹះស្ថានហិរញ្ញវត្ថុ
- ▶ គណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ

សេវាឌីជីថល និងសេវាផ្សេងៗ

- ▶ សេវាខេប៊ីប្រាសាក់ម៉ូបាល
- ▶ សេវាខេប៊ីប្រាសាក់ខបតើរេត
- ▶ សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
- ▶ សេវាអេធីអ៊ីម
- ▶ សេវាម៉ាស៊ីនដាក់ប្រាក់
- ▶ សេវាម៉ាស៊ីនឆ្លុះកាត
- ▶ សេវាផ្ទេរប្រាក់ក្នុងស្រុក
- ▶ សេវាផ្ទេរប្រាក់អន្តរជាតិ
- ▶ សេវាបញ្ជាក់សមតុល្យគណនី
- ▶ សេវាទូទាត់បាគង
- ▶ សេវាផ្ទេរមូលនិធិភ្លាមៗ
- ▶ សេវាទូទាត់រហ័ស
- ▶ សេវាខេមបូឌានស៊ីស្ទិច
- ▶ សេវាទូទាត់វិក្កយបត្រ
- ▶ សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- ▶ សេវាបើកប្រាក់បៀវត្ស
- ▶ សេវាបញ្ជាទូទាត់អចិន្ត្រៃយ៍
- ▶ មូលប្បទានបំប្រែ
- ▶ សេវាមូលប្បទានបំប្រែធនាគារ
- ▶ សេវាបើកកាស្សេន
- ▶ សេវាប្តូរប្រាក់
- ▶ សេវាផ្សេងៗ



KHBC



ភាគទុនិក


ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្រាប់បែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។


ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺ KB Financial Group ។

KB Financial Group គឺជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកូរ៉េខាងត្បូងដោយផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុសម្រាប់បែប។ ក្រុមហ៊ុនមេនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើន និងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

KB Financial Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 រូមមាន៖ ធនាគារ KB Kookmin Bank, KB Securities, KB Insurance, KB Kookmin Card, KB Life Insurance, KB Asset Management, KB Capital, KB Real Estate Trust, KB Savings Bank, KB Investment និង KB Data Systems ។

ធនាគារ ខេប៊ីគូកមីន មានបណ្តាញនៅក្រៅប្រទេសយ៉ាងទូលំទូលាយដូចជា៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌូនេស៊ី កម្ពុជា វៀតណាម ហុងកុង ចិន សិង្ហបុរី ជប៉ុន នូវែលសេឡង់ ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងឡាវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.com ឬ www.kbfg.com ។





ក្រុមប្រឹក្សាភិបាល



លោក Kwi Sang JUN
ប្រធានក្រុមប្រឹក្សាភិបាល

លោក Kwi Sang Jun ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារខេប៊ីប្រាសាក់ ម.ក ។ ក្នុងនាមជាជើងចាស់ពោរពេញដោយបទពិសោធន៍ខាងសេវាហិរញ្ញវត្ថុនៅក្នុងទីផ្សារធនាគារ និងមូលធន លោក Jun បានបម្រើការងារ និងកាន់មុខតំណែងដឹកនាំជាន់ខ្ពស់ជាច្រើនក្នុងរយៈពេល 33 ឆ្នាំ នៃបទពិសោធន៍ការងារនៅធនាគារ គូកមីន មុនពេលចូលនិវត្តន៍នៅដើមឆ្នាំ 2019 ។

បន្ទាប់ពីបម្រើការងារនាយកនៃនាយកដ្ឋានសំខាន់ៗនានា ដែលក្នុងនោះមាន នាយកដ្ឋានផែនការលក់ និងអាជីវកម្មសាជីវកម្មធុនធំ លោក Jun បានបម្រើការងារនាយកនៃអគ្គនាយកដ្ឋានអាជីវកម្មសាជីវកម្មធុនធំ និងសម្ព័ន្ធក្រុមហ៊ុនលក់ប្រចាំតំបន់ ហើយបន្ទាប់មកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាអនុប្រធានក្រុមហ៊ុនសេវាធនាគារវិនិយោគនិងសាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនសេវាវារ្យ (រួមបញ្ចូលទាំងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ)។ លោកក៏ធ្លាប់ធ្វើជាប្រធាននាយករងនៃ KB Financial Group Inc. ព្រមទាំងជាប្រធាននាយករងរបស់ KB Securities ទទួលបន្ទុកសាជីវកម្មនិងធនាគារវិនិយោគ។

ដូចដែលបានបង្ហាញតាមរយៈបទពិសោធន៍ និងតួនាទីដឹកនាំពីមុននៅ KB លោក Jun មានជំនាញច្រើនសម្រាប់បែបនៅក្នុងផ្នែកសាជីវកម្ម និងធនាគារវិនិយោគ ជាមួយនឹងបទពិសោធន៍នៃការអនុវត្តជាក់ស្តែង និងចំណេះដឹងខាងទ្រឹស្តីនៅក្នុងវិស័យធនាគារ ក៏ដូចជាវិស័យលទ្ធកម្ម កិច្ចការទូទៅ និងធនធានមនុស្ស។

លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពី Busan National University និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពី Helsinki School of Economics ។





លោក Hui Tae CHUNG
អភិបាល

លោក Hui Tae Chung បច្ចុប្បន្នកំពុងបម្រើការជានាយកគ្រប់គ្រងទូទៅនៃនាយកដ្ឋានគាំទ្រកំណើនសកលនៅធនាគារ គូកមីន ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកមានបទពិសោធន៍ជាង 20 ឆ្នាំ នៅធនាគារ គូកមីន ចាប់តាំងពីលោកបានចាប់ផ្តើមអាជីព។ លោក Chung បានបំពេញការងារនៅនាយកដ្ឋានផែនការយុទ្ធសាស្ត្រអស់រយៈពេលជាង 10 ឆ្នាំ ដោយមានជំនាញពេញលេញក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងការរៀបចំវិធានសម្ព័ន្ធក្រុមហ៊ុន។ លោកក៏មានបទពិសោធន៍ក្នុងការបម្រើអតិថិជនជាច្រើនប្រកបដោយភាពជោគជ័យរួមទាំងអតិថិជនសាងសង់កម្មនៅសាខាក្នុងប្រទេសផងដែរ។ លោកបានទទួលបរិញ្ញាបត្រភាសា និងអក្សរសាស្ត្រអាស៊ីម៉ុង និងបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រពីសាកលវិទ្យាល័យកូរ៉េប្រទេសកូរ៉េខាងត្បូង។



លោកបណ្ឌិត Dong Hyun CHOI
អភិបាល

លោកបណ្ឌិត Choi បច្ចុប្បន្នកំពុងបម្រើការជាសាស្ត្រាចារ្យទស្សនកិច្ចបង្រៀនទ្រឹស្តីហិរញ្ញវត្ថុ និងវិនិយោគដល់និស្សិតនៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកក៏បានបម្រើការជាសាស្ត្រាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យ Inha និងសាកលវិទ្យាល័យ Aju នៅប្រទេសកូរ៉េពីឆ្នាំ 2017 ដល់ឆ្នាំ 2021 និងសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាពីឆ្នាំ 2015 ដល់ឆ្នាំ 2017 ។

លោកបណ្ឌិត Choi បានបម្រើការពីឆ្នាំ 2015 ដល់ 2017 ជាទីប្រឹក្សានិងជំនួយការបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជាក្នុងរាជធានីភ្នំពេញ។ លោកបានបម្រើការនៅ Bank of Korea ដែលជាធនាគារកណ្តាលរបស់ប្រទេសកូរ៉េអស់រយៈពេលជាង 30 ឆ្នាំ។ ទន្ទឹមនឹងធ្វើការនៅ Bank of Korea អាជីពរបស់លោកគឺផ្តោតលើការគ្រប់គ្រងទុនបម្រុងប្តូរប្រាក់រួមមានការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ ការជួញដូរ ការគ្រប់គ្រងផលបត្រការទូទាត់ និងគម្រោងព័ត៌មានវិទ្យាទៀតផង។ ចន្លោះឆ្នាំ 2009 និង 2012 លោក គឺជានាយកប្រតិបត្តិផ្នែកវិនិយោគនៅធនាគារ Bank of Korea ក្នុងទីក្រុងញូវយ៉ក ហើយបានគ្រប់គ្រងទឹកប្រាក់ចំនួន 45 ប៊ីលានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃទុនបម្រុងប្តូរប្រាក់ជាតិរបស់ប្រទេសកូរ៉េ ដោយវិនិយោគលើមូលបត្រដែលមានប្រាក់ចំណូលថេរដូចជា រតនាគារទីភ្នាក់ងារ ស្ថាប័នពហុជាតិ ស្ថាប័នអធិបតេយ្យ ក្រុមហ៊ុនសាងសង់កម្ម និងមូលបត្របំណុលដែលមានហិប៉ូតែកធានា ជាប្រាក់ដុល្លារអាមេរិក និងជាប្រាក់ដុល្លារកាណាដា។

លោកបណ្ឌិត Choi បានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចដែលផ្តោតលើហិរញ្ញវត្ថុអន្តរជាតិ ពីសាកលវិទ្យាល័យ Pennsylvania State នៅ University Park រដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងសញ្ញាបត្របណ្ឌិតគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។



លោក អ៊ូ សមអឿន
អភិបាល

លោក អ៊ូ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងនិងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។

នៅឆ្នាំ 1995 មក លោកបានចាប់ផ្តើមបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ឆ្នាំ 2004 ដល់ ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

បច្ចុប្បន្ននេះ លោកមានតំណែងជាប្រធាននាយកប្រតិបត្តិ នៃធនាគារខេប៊ីប្រាសាក់ ម.ក ។



លោក Kyung Cheon LEE
អភិបាលឯករាជ្យ

លោក Kyung Cheon LEE ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។ ក្នុងនាមជាទីប្រឹក្សាច្បាប់បរទេស លោក Lee បានផ្តល់សេវាប្រឹក្សាផ្នែកច្បាប់និងយុទ្ធសាស្ត្រសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

លោក Lee ក៏បានបម្រើការជាអនុប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងជាទីប្រឹក្សាផ្នែកច្បាប់របស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា និងភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េនៅកម្ពុជាផងដែរ។

លោក Lee បានទទួលបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យជាតិសេអ៊ូលក្នុងប្រទេសកូរ៉េ និង Law School of the University of Minnesota និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច Business School of College of William Marry នៅសហរដ្ឋអាមេរិក។ លោក Lee ក៏មានអាជ្ញាបណ្ណមេធាវីនៅគណៈមេធាវីរដ្ឋញូវយ៉កក្នុងសហរដ្ឋអាមេរិកផងដែរ។

ដូចដែលបានបង្ហាញនៅក្នុងបទពិសោធន៍ និងចំណេះដឹងពីមុនរបស់លោកអំពីច្បាប់ក្នុងវិស័យធនាគារ លោក Lee នឹងចូលរួមផ្តល់ការពិគ្រោះនិងប្រឹក្សាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។



លោក Jaehong PAK
អភិបាលឯករាជ្យ

លោក Jaehong PAK ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលធនាគារ ខេប៊ីប្រាសាក់ ម.ក ។ គាត់កំពុងបំពេញការងារជាសវនករ និង ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនគណនេយ្យកូរ៉េមួយក្នុងប្រទេសកម្ពុជា។ លោកនឹងចែករំលែកជំនាញរបស់ខ្លួនក្នុងការងារសវនកម្ម និងប្រឹក្សាជាមួយចំណេះដឹង និងបទពិសោធន៍របស់លោកដែលទទួលបានពីការងារក្នុងវិស័យផ្សេងៗ។

លោកបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យក្មេង ដោយទទួលបានការអប់រំកម្រិតវិទ្យាល័យនៅតំបន់ Western New York State និងកម្រិតឧត្តមសិក្សានៅទីនោះនៅក្នុង Rensselaer Polytechnic Institute ក្នុងតំបន់រដ្ឋធានី New York State ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt University រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។

លោកបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 13 ឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធន៍និងការយល់ដឹងអំពីប្រទេសកម្ពុជានឹងជួយធ្វើឱ្យ ធនាគារ ខេប៊ីប្រាសាក់ មានលក្ខណៈកាន់តែប្រសើរឡើង។



លោក ថ័ន្ទ សុផល
អភិបាលឯករាជ្យ

លោក ថ័ន្ទ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជាស្ថាប័នប្រជុំដោយអ្នកវិភាគកម្ពុជា ដែលផ្តល់សេវាស្រាវជ្រាវនិងប្រឹក្សាយោបល់លើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចផ្តោតជាចម្បងលើបញ្ហាវិស័យកសិកម្ម ដីធ្លី និងពលកម្ម។

ដោយមានអាជីពរីកចម្រើនក្នុងរយៈពេល 28 ឆ្នាំកន្លងមកនេះ លោកគឺជាអ្នកស្រាវជ្រាវនិងជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងៗរួមមានធនាគារពិភពលោក Leopard Capital គម្រោងផ្តល់មូលនិធិដោយ USAID ហៅថា HARVEST កម្មវិធីស្បៀងអាហារពិភពលោក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក សុផល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័យ University of London, Imperial College នៅ Wye ចក្រភពអង់គ្លេស បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិពាណិជ្ជកម្ម University Queensland, Gatton College ប្រទេសអូស្ត្រាលី និងសញ្ញាបត្រផ្នែកធារាសាស្ត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

គណៈកម្មការនៃក្រុមប្រឹក្សាភិបាល

គណៈកម្មការសវនកម្ម

សមាសភាពនៃគណៈកម្មការសវនកម្មអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានចែងដូចតទៅ៖

- គណៈកម្មការសវនកម្មរបស់គ្រឹះស្ថានត្រូវដឹកនាំដោយអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល
- ត្រូវមានយ៉ាងតិចបុគ្គលឯករាជ្យម្នាក់ដែលមានជំនាញឯកទេសផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
- ត្រូវមានយ៉ាងតិចបុគ្គលឯករាជ្យម្នាក់ដែលមានជំនាញឯកទេសផ្នែកច្បាប់ និងធនាគារ

គណៈកម្មការសវនកម្មរបស់ ខេប៊ីប្រាសាក់ មានសមាជិកចំនួន 4 រូបមកពីក្រុមប្រឹក្សាភិបាល ហើយដឹកនាំដោយក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានឯកទេសផ្នែកសវនកម្ម ដូចមានរាយនាមខាងក្រោម៖

- | | |
|-----------------------------|--------|
| 1. លោក Jaehong PAK | ប្រធាន |
| 2. លោក Kyung Cheon LEE | សមាជិក |
| 3. លោក ច័ន្ទ សុផល | សមាជិក |
| 4. លោកបណ្ឌិត Dong Hyun CHOI | សមាជិក |

គណៈកម្មការសវនកម្ម មានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖

- ធានាឱ្យបានការអនុលោមតាមលក្ខខណ្ឌតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ព្រមទាំងធានាថាព័ត៌មានដែលបានផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា ត្រឹមត្រូវ និងអាចជឿជាក់បាន។
- វាយតម្លៃភាពសមស្របនៃវិធីសាស្ត្រគណនេយ្យដែលបានប្រើដើម្បីរៀបចំគណនីដោយឡែក និងគណនីរួមបញ្ចូលគ្នា។
- វាយតម្លៃគុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងជាពិសេសវាយតម្លៃថាតើប្រព័ន្ធសម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យហានិភ័យមានសង្គតិភាព និងផ្តល់អនុសាសន៍នូវសកម្មភាពអនុវត្តបន្តដែលសមស្រប។

នៅឆ្នាំ 2023 គណៈកម្មការសវនកម្មបានប្រជុំ 5 ដង គឺនៅខែកុម្ភៈ មីនា កក្កដា តុលា និងធ្នូ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹង ខេប៊ីប្រាសាក់។ សកម្មភាពសង្ខេបដែលសម្រេចបានដោយគណៈកម្មការសវនកម្មនៅក្នុងឆ្នាំ 2023 រួមមាន៖

- ពិនិត្យលទ្ធផលប្រចាំត្រីមាសនៃការធ្វើសវនកម្មឥណទានការធ្វើសវនកម្ម ប្រតិបត្តិការសាខា ការធ្វើសវនកម្មនាយកដ្ឋានកណ្តាលនិងការធ្វើសវនកម្មព័ត៌មានវិទ្យា។
- ពិនិត្យរបាយការណ៍សវនកម្មស្តីពីការស៊ើបអង្កេតករណីពិសេស
- អនុម័តលើធម្មនុញ្ញសវនកម្មផ្ទៃក្នុង

- អនុម័តលើគោលនយោបាយសវនកម្មផ្ទៃក្នុង
- ពិភាក្សា និងអនុម័តលើរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងប្រចាំឆ្នាំ 2023 ដើម្បីដាក់ជូនធនាគារជាតិនៃកម្ពុជា។
- ពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 និងរបាយការណ៍របស់សវនករឯករាជ្យ
- ពិនិត្យបញ្ហាប្រឈម និងការសម្រេចបានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ពិនិត្យសំណើលុបកម្ចីចេញពីបញ្ជី
- ពិនិត្យ និងអនុម័តលើថវិកា និងផែនការសវនកម្មប្រចាំឆ្នាំ 2024

គណៈកម្មការហានិភ័យ

គណៈកម្មការហានិភ័យ មានសមាសភាពចំនួន 4 រូបមកពីក្រុមប្រឹក្សាភិបាលដែលដឹកនាំដោយអភិបាលឯករាជ្យ។ សមាជិកទាំងអស់នៃគណៈកម្មការហានិភ័យ មានគុណវុឌ្ឍិ និងចំណេះជំនាញពេញលេញទៅលើមុខជំនាញផ្សេងៗដូចជា ធនាគារ គ្រប់គ្រងហានិភ័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រតិបត្តិការ សវនកម្ម និងច្បាប់។ សមាជិកគណៈកម្មការហានិភ័យមានដូចខាងក្រោម៖

- | | |
|-----------------------------|--------|
| 1. លោក ច័ន្ទ សុផល | ប្រធាន |
| 2. លោក Kyung Cheon LEE | សមាជិក |
| 3. លោក Jaehong PAK | សមាជិក |
| 4. លោកបណ្ឌិត Dong Hyun CHOI | សមាជិក |

ភារកិច្ចចម្បងៗរបស់គណៈកម្មការហានិភ័យមានដូចខាងក្រោម៖

- កំណើនផលបត្រកម្ចី
- សំរិទ្ធភាពធនឥណទាន
- គ្រប់គ្រងហានិភ័យឥណទាន
- គ្រប់គ្រងហានិភ័យដើមទុន
- គ្រប់គ្រងហានិភ័យសន្ទនីយភាព និងប្រភពទុន
- គ្រប់គ្រងហានិភ័យប្រតិបត្តិការ
- គ្រប់គ្រងហានិភ័យប្រតិបត្តិតាម
- តាមដាន និងត្រួតពិនិត្យលើហានិភ័យផ្នែកច្បាប់បរិយាកាសនយោបាយ និងគោលនយោបាយនានា
- តាមដានកម្រិតពិដាន និងអនុបាតហានិភ័យសំខាន់ៗដែលកំណត់ដោយស្ថាប័ន
- ពិនិត្យបរិយាកាសសេដ្ឋកិច្ច និងការប្រកួតប្រជែង

- ត្រួតពិនិត្យ និងអនុម័តលើគោលនយោបាយផ្សេងៗរបស់ស្ថាប័ន

ក្នុងឆ្នាំ 2023 គណៈកម្មការប្រជុំចំនួន 4 ដង (ប្រចាំត្រីមាស) គឺក្នុងខែមីនា កក្កដា តុលា និងធ្នូ ដោយបានធ្វើការត្រួតពិនិត្យនិងពិភាក្សាលើប្រធានបទដូចខាងក្រោម៖

- បរិមាណ និងគុណភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា
- ផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ មកលើវិស័យធនាគារ និងវិធានការការពារផលបត្រកម្ចី
- ផលប៉ះពាល់នៃការកើនឡើងអតិផរណា មកលើវិស័យធនាគារ និងវិធានការការពារផលបត្រកម្ចី
- គុណភាពនៃផលបត្រកម្ចី និងនិន្នាការ
- ការរៀបចំកម្មវិធីឡើងវិញ
- លទ្ធផលនៃការអនុវត្តការងាររបស់មន្ត្រីគ្រប់គ្រងហានិភ័យនៅតាមសាខា
- ការវាយតម្លៃហានិភ័យ និងវិធានការកាត់បន្ថយហានិភ័យ
- ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម
- ការប្រតិបត្តិតាមបទប្បញ្ញត្តិ
- ភាពប្រឈមនៃហានិភ័យសន្តិសុខភាព និងប្រភពទុនក្នុងការគាំទ្រអាជីវកម្ម
- ដើមទុន និងយុទ្ធសាស្ត្រ
- ប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័ន
- ឥទ្ធិពល និងបរិយាកាសសេដ្ឋកិច្ច
- ផែនការសម្រាប់ឆ្នាំ 2024

គណៈកម្មការតែងតាំង និងលាភការ

គណៈកម្មការមានសមាសភាពចំនួន 4 រូបដែលអញ្ជើញមកពីសមាជិកក្រុមប្រឹក្សាភិបាល៖

- | | |
|------------------------|--------|
| 1. លោក LEE Kyung Cheon | ប្រធាន |
| 2. លោក PAK Jaehong | សមាជិក |
| 3. លោក ច័ន្ទ សុផល | សមាជិក |
| 4. លោក CHUNG Hui Tae | សមាជិក |

នៅឆ្នាំ 2023 គណៈកម្មការលាភការបានរៀបចំការប្រជុំចំនួន 4 ដង និងផ្តល់ការប្រឹក្សាដល់ថ្នាក់គ្រប់គ្រងក្នុងការអនុវត្តសកម្មភាពការងារសំខាន់ៗដូចខាងក្រោម៖

- ធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលនយោបាយ បទបញ្ជាផ្ទៃក្នុងលើការគ្រប់គ្រងធនធានមនុស្ស រួមមាននីតិវិធីនៃការជ្រើសរើសបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងាររបស់បុគ្គលិក
- អនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីសម្រាប់គ្រប់គ្រងធនធានមនុស្ស
- អនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពទូលំទូលាយ និងទាន់សម័យ
- ដំឡើងប្រាក់ខែ និងផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលិក
- ពិនិត្យមើលការអនុវត្តតាមនៃការគ្រប់គ្រងធនធានមនុស្សទៅនឹងច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធ នៃច្បាប់ស្តីពីការងារ។



គណៈគ្រប់គ្រង



លោក អ៊ុំ សមអៀន
ប្រធាននាយកប្រតិបត្តិ

លោក អ៊ុំ សមអៀន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងនិងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។

នៅឆ្នាំ 1995 មក លោកបានចាប់ផ្តើមបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីឆ្នាំ 2004 ដល់ ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

បច្ចុប្បន្ននេះ លោកមានតំណែងជាប្រធាននាយកប្រតិបត្តិ នៃធនាគារខេប៊ីប្រាសាក់ ម.ក ។



លោក Hyeun Jong KIM
អនុប្រធាននាយកប្រតិបត្តិ

លោក Hyeun Jong KIM បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Sogang និងបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិ Jeonbuk ។ លោកគឺជាធនាគារិកអាជីពដែលមានបទពិសោធន៍លើសពី 30 ឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញក្នុងការគ្រប់គ្រងការលក់។

បន្ទាប់ពីចូលបម្រើការងារនៅធនាគារ គូកមីន ក្នុងឆ្នាំ 1991 លោកត្រូវបានដំឡើងតួនាទីជាថ្នាក់គ្រប់គ្រងផ្សេងៗជាច្រើន។ នៅឆ្នាំ 2020 លោកទទួលខុសត្រូវគ្រប់គ្រងប្រតិបត្តិការអាជីវកម្មក្រៅប្រទេសទាំងមូលរបស់ធនាគារ គូកមីន ដោយផ្អែកលើលទ្ធផលការងារជោគជ័យរបស់លោកក្នុងការគ្រប់គ្រងអាជីវកម្មធនាគារបុគ្គល/សាជីវកម្ម និងអាជីវកម្មក្រៅប្រទេសនៅក្នុងប្រទេសវៀតណាម។ លោកបានបន្តបង្ហាញពីភាពជាអ្នកដឹកនាំរបស់លោកនៅក្នុងធនាគារ គូកមីន កម្ពុជា ក្នុងឆ្នាំ 2021 ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ រហូតដល់លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក នៅឆ្នាំ 2022 ។

បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិ នៃធនាគារខេប៊ីប្រាសាក់ ម.ក ។



លោក Soo Yeon WON

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ

លោក Soo Yeon WON បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុនិងគណនេយ្យ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនិងទស្សនវិជ្ជា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងប្រតិបត្តិការធនាគារ និងការគ្រប់គ្រងទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។

លោកបានទទួលបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងផ្នែកផ្សេងៗដូចជាការធ្វើផែនការនិងការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍនិងកំណត់ថ្លៃផលិតផលឥណទាន និងអាជីវកម្មក្រៅប្រទេសរបស់ ធនាគារ គូកមីន។ លោកបានធ្វើការជាប្រធានក្រុមនៃនាយកដ្ឋានរៀបចំផែនការសកល ទទួលបន្ទុកយុទ្ធសាស្ត្រអាជីវកម្មនៅបរទេស។ បន្ទាប់មកលោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ តាំងពីដើមឆ្នាំ 2022 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក គង់ ស៊ាន

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ

លោក គង់ ស៊ាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ឯកទេសគ្រប់គ្រងទូទៅ។ ចាប់តាំងពីឆ្នាំ 2001 មក លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍអាជីពជាច្រើនលើជំនាញការគ្រប់គ្រង និងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកមានបទពិសោធន៍ការងារជា នាយកការិយាល័យប្រតិបត្តិការហិរញ្ញវត្ថុនៅធនាគារពាណិជ្ជកម្មយូរហួតដល់ឆ្នាំ 2011 ។ បន្ទាប់មក លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងមុខតំណែងជានាយក នាយកដ្ឋានអភិវឌ្ឍផលិតផល។ ហើយនៅពាក់កណ្តាលឆ្នាំ 2012 លោកត្រូវបានផ្ទេរមកកាន់តួនាទីជានាយក នាយកដ្ឋានហិរញ្ញកិច្ច។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក ប៊ែន សុវណ្ណសុខស៊ីថា

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល

លោក ប៊ែន សុវណ្ណសុខស៊ីថា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអភិវឌ្ឍ និងបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចឯកទេសធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងទីផ្សារ សេវាអតិថិជន កិច្ចការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ។

លោកបានចាប់ផ្តើមអាជីពការងារជាមន្ត្រីឥណទាននិងទីផ្សារ បន្ទាប់មកបានកាន់តួនាទីផ្សេងៗជាច្រើនរួមមាន អ្នកឯកទេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីប្រឹក្សាជាន់ខ្ពស់ការងារឥណទាន អ្នកឯកទេសលទ្ធផលសង្គម និងនាយកគម្រោងនៅស្ថាប័នក្នុងស្រុក និងអន្តរជាតិ។ លោកចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅដើមឆ្នាំ 2014 ក្នុងតួនាទីជា នាយករង នាយកដ្ឋានទីផ្សារនិងទំនាក់ទំនង។ លោកត្រូវបានដំឡើងតួនាទីជា នាយកនាយកដ្ឋានទីផ្សារនិងទំនាក់ទំនង នៅឆ្នាំ 2016 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក ភោគ វណ្ណឌី

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា

លោក ភោគ វណ្ណឌី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់តាំងពីឆ្នាំ 2001 មក លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោងដំណោះស្រាយប្រព័ន្ធធនាគារស្នូល ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងក្នុងនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ច្រើនជាង 20 ឆ្នាំ នៅក្នុងវិស័យផ្សេងៗដូចជាការអភិវឌ្ឍកម្មវិធី បច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យ សុវត្ថិភាពតាមអ៊ីនធឺណិត និងការបង្ការហានិភ័យ ការប្រតិបត្តិប្រព័ន្ធធនាគារស្នូល ការដំឡើង និងបច្ចុប្បន្នភាពប្រព័ន្ធ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ព្រមទាំងការគ្រប់គ្រង និងយុទ្ធសាស្ត្រធុរកិច្ចព័ត៌មានវិទ្យា។

លោកចាប់ផ្តើមអាជីពការងារជាអ្នកអភិវឌ្ឍផ្នែកទំនាក់ទំនងនៅដើមឆ្នាំ 2000 ។ បន្ទាប់មកត្រូវបានដំឡើងតួនាទីជាប្រធានអ្នកអភិវឌ្ឍ មុនពេលបម្រើការងារនៅវិស័យមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004 ក្នុងតួនាទីជានាយកបច្ចេកវិទ្យាព័ត៌មាន។ បន្តមកលោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅខែមិថុនា ឆ្នាំ 2010 ជានាយករងនាយកដ្ឋានគាំទ្រប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាន។ លោកត្រូវបានដំឡើងតួនាទីជានាយកនាយកដ្ឋានប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាននៅខែកក្កដា ឆ្នាំ 2013 ។

បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក ស៊ីម ស៊ីណាត

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន

លោក ស៊ីម ស៊ីណាត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចក្នុងឆ្នាំ 2007 បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចក្នុងឆ្នាំ 2005 និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យក្នុងឆ្នាំ 2003 ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលរួមចំណែកក្នុងការកសាងតួនាទីរបស់លោកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាជំនាញគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុពីហុងកុង ការគ្រប់គ្រងហានិភ័យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងនិងរៀបចំផែនការយុទ្ធសាស្ត្រ (EDA) ការវាយតម្លៃលទ្ធផលការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព សញ្ញាបត្រគ្រប់គ្រង (ITC Boulder Italy) ការតៀរគ្រប់គ្រងសន្សំ ការគ្រប់គ្រងមូលនិធិនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងវគ្គសិក្សាផ្សេងទៀតទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយលោកចាប់ផ្តើមអាជីពការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីឆ្នាំ 2002 ដល់ឆ្នាំ 2015 ក្នុងតួនាទីជា មន្ត្រីឥណទាន នាយកសាខា នាយកនាយកដ្ឋានគាំទ្រសាខា និងនាយកនាយកដ្ឋានប្រតិបត្តិការ។ បន្ទាប់មកលោកបានទៅបម្រើការងារនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗក្នុងតួនាទីជាអគ្គនាយក ពីខែមេសា ឆ្នាំ 2015 ដល់ខែមិថុនា ឆ្នាំ 2017 និងជានាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ ពីខែមិថុនា ឆ្នាំ 2019 ដល់ខែមីនា ឆ្នាំ 2023 ។ លោកបានចូលរួមបម្រើការសាជាថ្មីនៅប្រាសាក់ក្នុងខែមេសា ឆ្នាំ 2023 ។

បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក រី វណ្ណា

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម

លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារ និងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុងនិងក្រៅប្រទេស ទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនិងការគ្រប់គ្រង។

លោកបានចាប់ផ្តើមអាជីពការងារក្នុងតួនាទីជាមន្ត្រីឥណទាននៅឆ្នាំ 1999 បន្ទាប់មក លោកត្រូវបានដំឡើងតួនាទីជាប្រធានមន្ត្រីឥណទាននាយកសាខា នាយកប្រចាំតំបន់ ជាអ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅឆ្នាំ 2011 ក្នុងតួនាទីជានាយកនាយកដ្ឋានឥណទាន។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក ហៀង ហ្សឺ

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស

លោក ហៀង ហ្សឺ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រដ្ឋបាលសាធារណៈ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ គ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍជំនាញ ជាច្រើនលើផ្នែកគ្រប់គ្រងធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការអភិវឌ្ឍគ្រប់គ្រងធនធាន មនុស្ស។ លោកចាប់ផ្តើមបម្រើការងារនៅប្រាសាក់ជាគ្រូបណ្តុះបណ្តាល និងអ្នកគ្រប់គ្រងមន្ត្រីឥណទាននៅឆ្នាំ 1996 រហូតដល់ឆ្នាំ 1998 ។ នៅ ឆ្នាំ 2008 លោកបានត្រលប់មកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ជាថ្មីក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់គាំទ្រសាខា និងត្រូវបានដំឡើង តួនាទីជាប្រធានផ្នែកគ្រប់គ្រងបុគ្គលិកក្នុងឆ្នាំ 2009 ហើយលោកត្រូវបាន ដំឡើងតួនាទីជា នាយកនាយកដ្ឋានបុគ្គលិកនៅឆ្នាំ 2011 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ធនធានមនុស្ស នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក Ju Hwan Yi

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រង ហានិភ័យ

លោក Ju Hwan Yi គឺជាអ្នកឯកទេសគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញ វត្ថុ ដែលទទួលស្គាល់ដោយសមាគម អ្នកជំនាញអាជីពគ្រប់គ្រងហានិភ័យ សាកល និងបានបញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។ លោកបានចូល រួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងសកម្មភាពគ្រប់គ្រងហានិភ័យ ជាមួយលើឥណទាន អត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យប្រតិបត្តិការ ព្រមទាំងបទដ្ឋាន BASEL និងការគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ។

លោកបានកាន់តួនាទីជាច្រើននៅក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារ Kookmin Bank និង KB Financial Group Inc. អស់ រយៈពេលជាង 10 ឆ្នាំ ហើយសន្សំបានពិសោធន៍ផ្សេងៗក្នុងការគ្រប់គ្រង ហានិភ័យសម្រាប់សម្ព័ន្ធក្រុមហ៊ុនជាធនាគារ និងមិនមែនធនាគារ ដែលរួម ចំណែកយ៉ាងធំធេងក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ KB ដូច សព្វថ្ងៃនេះ។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងឆ្នាំ 2020 ហើយបច្ចុប្បន្នមានតួនាទីជា អនុប្រធាននាយក ប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។

អាជីវកម្មលោកអ្នករីកចម្រើន ដោយប្រើ **ឥណទាន** **ធនាគារ ខេប៊ីប្រាសាក់**



គណៈកម្មការនៃគណៈគ្រប់គ្រង

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល

ក្នុងឆ្នាំ 2023 ការប្រជុំគណៈកម្មការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល បានប្រព្រឹត្តទៅចំនួន 8 ដង និងបានសម្រេចនូវសមិទ្ធផលដូចខាងក្រោម៖

- បានឯកភាពលើសំណើកម្ចីសរុបចំនួន 572 លានដុល្លារអាមេរិក ដែលជាបំណុលរយៈពេលវែង និងថ្នាក់ខ្ពស់។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ច និងផ្នែកអាជីវកម្មឱ្យស្វែងរក បំណុលជាប្រាក់រៀលដើម្បីគាំទ្រដល់ការផ្តល់កម្ចីជាប្រាក់រៀល និងប្រតិបត្តិការ។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ចដើម្បីកាត់បន្ថយគម្លាតនៃស្ថានភាពរូបិយប័ណ្ណចំហរ។
- បានឯកភាពលើសំណើបង្កើនទំហំកម្ចីនៃកិច្ចសន្យាឥណទានជាមួយធនាគារ Kookmin Bank សាខាហុងកុង ពីទំហំ 150 លានដុល្លារអាមេរិក ដល់ 200 លានដុល្លារអាមេរិក ដើម្បីពង្រឹងការគ្រប់គ្រងសន្ទនីយភាពរបស់ខ្លួន។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ចស្វែងរកកម្ចីបន្ថែមដែលមានដូចជាធនាគារ Kookmin Bank ការិយាល័យកណ្តាល ធនាគារក្នុងស្រុក និងអ្នកផ្តល់កម្ចីក្រៅស្រុក ដើម្បីបំពេញតម្រូវការសាច់ប្រាក់ក្នុងឆ្នាំ 2024 ។
- បានអនុម័តលើសំណើសុំកែប្រែអត្រាកាប្រាក់បញ្ញើមានកាលកំណត់។
- បានអនុម័តលើសំណើសុំកែប្រែថ្លៃសេវាផ្ទេរប្រាក់រវាងការិយាល័យកណ្តាល និងសាខា។

គណៈកម្មការឥណទាន

ក្នុងឆ្នាំ 2023 ខេប៊ីប្រាសាក់ មានការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែរហ័សជាងមុន។ ជាលទ្ធផល អត្រាកំណើនចំនួនអតិថិជនមានចំនួនប្រមាណជា 9.30% កើនឡើងពី 502,094 នាក់ក្នុងឆ្នាំ 2022 ដល់ 548,810 នាក់ ក្នុងឆ្នាំ 2023 ដោយមានកំណើនសម្លៀកឥណទានចំនួន 16.47% ។ បទពិសោធន៍និងសមត្ថភាពដ៏រឹងមាំ របស់គណៈកម្មការឥណទាននៅតាមសាខា និងការិយាល័យកណ្តាលបានជួយឱ្យខេប៊ីប្រាសាក់អាចវិភាគបានដិតដល់អំពីស្ថានភាពរបស់អតិថិជន និងរក្សាគុណភាពឥណទានបានល្អ។

ការផ្តល់ឥណទានខ្នាតតូច គឺនៅតែជាផ្នែកសំខាន់សម្រាប់ការរីកចម្រើនរបស់ខេប៊ីប្រាសាក់ ទាំងសម្លៀកឥណទាន ចំនួនអតិថិជន និងការកាត់បន្ថយទំហំហានិភ័យ។ សម្លៀកឥណទានក្នុងអតិថិជនម្នាក់មានចំនួន 7,507 ដុល្លារអាមេរិកក្នុងឆ្នាំ 2022 និង 8,141 ដុល្លារអាមេរិក ក្នុងឆ្នាំ

2023 ។ ខេប៊ីប្រាសាក់មានអត្រាឥណទានមិនដំណើរការ 3.75% គិតត្រឹមដំណាច់ឆ្នាំ 2023 ដែលបង្ហាញថា ខេប៊ីប្រាសាក់ គឺជាស្ថាប័នដែលអាចរក្សាបាននូវគុណភាពល្អនៃសម្លៀកឥណទាននៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

គណៈកម្មការអភិវឌ្ឍន៍ផលិតផល

ដើម្បីធានាបាននូវគុណភាព និងឆ្លើយតបតាមផែនការអាជីវកម្មឆ្នាំ 2023 គណៈកម្មការអភិវឌ្ឍន៍ផលិតផលបានសម្រេចការកិច្ចដោយជោគជ័យដូចខាងក្រោម៖

- អភិវឌ្ឍផលិតផល និងសេវាថ្មីៗ។
- ពិនិត្យឡើងវិញពីលក្ខណៈ និងលក្ខខណ្ឌទូទៅរបស់ផលិតផល និងសេវាកម្ម ដែលមានស្រាប់សម្រាប់ធ្វើការកែប្រែ និងកំណត់តារាងតម្លៃថ្មីដើម្បីអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារបាន និងអនុលោមទៅតាមបទដ្ឋាននានា។
- តាមដានរាល់ការអនុវត្តរបស់សាខា ដើម្បីឱ្យការអនុវត្តស្របតាមសៀវភៅណែនាំប្រតិបត្តិការ និងនីតិវិធីនៃផលិតផល និងសេវាកម្មនានា។
- ស្វែងរកឱកាសល្អៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីទាក់ទាញអតិថិជននិងកេណ្ឌប្រមូលប្រាក់បញ្ញើសន្សំបន្ថែមទៀត។
- ធានាបានថា គ្រប់ផលិតផល គឺទទួលបានប្រាក់ចំណេញជាមួយនឹងចំណាយថ្លៃដើមទាប។

គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា

គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា ទទួលខុសត្រូវចំពោះអភិបាលកិច្ចព័ត៌មានវិទ្យារបស់ ធនាគារ ខេប៊ីប្រាសាក់ ដោយបានអភិវឌ្ឍកម្មវិធីទាំងអស់សម្រាប់គាំទ្រដល់ការលក់ផលិតផល ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃនូវយុទ្ធសាស្ត្រដែលបានអនុម័ត ព្រមទាំងថែទាំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីគាំទ្រកំណើនអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងវិវឌ្ឍឱ្យទាន់ខ្ទីជីវិតល្អនីយកម្មនៅក្នុងវិស័យធនាគារ។

នៅក្នុងឆ្នាំ 2023 គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា បានរៀបចំការប្រជុំ និងពិភាក្សាពីបញ្ហាទាំងឡាយទាក់ទងនឹងព័ត៌មានវិទ្យារបស់ខេប៊ីប្រាសាក់។ ខាងក្រោមជាសេចក្តីសង្ខេបពីសកម្មភាពសំខាន់ៗរបស់គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា៖

- ពិភាក្សាលើផែនការបច្ចេកវិទ្យាព័ត៌មាននានាដែលបានគ្រោងសម្រាប់ឆ្នាំ 2023
- ពិភាក្សាលើគម្រោងគោលនយោបាយបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងជំនាន់ទី 1 ឆ្នាំ 2023 របស់ ធនាគារ ខេប៊ីប្រាសាក់
- ពិភាក្សាលើគម្រោងរួមបញ្ចូលគ្នានៃប្រព័ន្ធព័ត៌មានវិទ្យា
- ពិភាក្សាអំពីអាជ្ញាបណ្ណកម្មវិធីផ្សេងៗ
- ពិភាក្សាអំពីការអភិវឌ្ឍមុខងារបន្ថែមលើប្រព័ន្ធធនាគារស្នូលថ្មី
- ពិភាក្សាអំពីគម្រោងទូទាត់ឆ្លងដែនតាមរយៈ QR Code
- ពិភាក្សាអំពីគម្រោង CSS EMV contact card
- ពិភាក្សាអំពីផែនការពង្រីកទីតាំងម៉ាស៊ីន ATM
- ពិភាក្សាអំពីការដាក់ឱ្យដំណើរការការបើកគណនីតាមប្រព័ន្ធ eKYC
- ពិភាក្សាអំពីផែនការពង្រីកសេវាបង់វិក្កយបត្រ

សង្ខេបលទ្ធផលសម្រេចបានសំខាន់ៗឆ្នាំ 2023 ៖

- ដាក់ឱ្យដំណើរការផលិតផល បើកគណនី eKYC តាមរយៈ Mobile Banking app
- អនុវត្តគម្រោងរួមបញ្ចូលគ្នានៃប្រព័ន្ធព័ត៌មានវិទ្យា (IT Integration Project)
- ដំឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាថ្មី ទំនើប និងមានសមត្ថភាពខ្ពស់ជាងមុន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគម្រោងរួមបញ្ចូលគ្នានៃប្រព័ន្ធព័ត៌មានវិទ្យា និងការកើនឡើងនៃប្រតិបត្តិការនាពេលអនាគត

- ការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី និងការអភិវឌ្ឍមុខងារបន្ថែមដើម្បីគាំទ្រគម្រោងរួមបញ្ចូលគ្នានៃប្រព័ន្ធព័ត៌មានវិទ្យា
- បានទិញអាជ្ញាបណ្ណសម្រាប់កម្មវិធីផ្សេងៗដើម្បីគាំទ្រការប្រតិបត្តិប្រព័ន្ធផ្សេងៗ
- អភិវឌ្ឍផលិតផលថ្មីៗ និងកែសម្រួលផលិតផលដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ព្រមទាំងអនុវត្ត និងគាំទ្រដល់គម្រោងផ្សេងៗដែលឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការអាជីវកម្ម និងការប្រតិបត្តិតាមខាងក្រៅ
- ធ្វើឱ្យដំណើរការរបស់ប្រព័ន្ធលំហូរការងារកាន់តែប្រសើរឡើង និងស្វ័យប្រវត្តិដើម្បីជួយដល់ប្រតិបត្តិការផ្ទៃក្នុង និងប្រតិបត្តិការប្រចាំថ្ងៃ
- ដាក់ឱ្យដំណើរការផលិតផល CSS EMV contact card
- បានពង្រីកទីតាំងម៉ាស៊ីន ATM បន្ថែមដើម្បីបម្រើអតិថិជនឱ្យបានប្រសើរ
- បានបន្ថែមសេវាបង់វិក្កយបត្រឱ្យមានច្រើន និងងាយស្រួលទូទាត់
- ពង្រឹងផែនការស្តារអាជីវកម្ម (BCP) ការប្រតិបត្តិតាមនិងសន្តិសុខព័ត៌មានវិទ្យា ការបែងចែកការងារ ផែនការអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យលទ្ធផលការងារប្រសើរឡើងដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្មដូចជាការផ្លាស់ប្តូរ ការត្រួតពិនិត្យឡើងវិញនូវអ្នកប្រើប្រាស់/ដាននៃសេវាកម្ម ប្រព័ន្ធរក្សាតុល្យភាព ការថែទាំប្រព័ន្ធ/ឯកសារ និងការវាស់វែងសមត្ថភាពប្រព័ន្ធ។



ផែនការសហការ

ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ទូលំទូលាយ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគាត់។ យើងបានបង្កើតភាពជាដៃគូជាមួយអ្នកផ្តល់សេវាជាទីទុកចិត្តបានជាច្រើន ដើម្បីធានាថាអតិថិជនរបស់យើងអាចទទួលបានសេវាសំខាន់ៗដូចជា ទូទាត់វិក្កយបត្រ និងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ។




ផ្ដេរប្រាក់ទៅមក ឆ្លងធនាគារ

តាម

KB PRASAC Mobile

200,000,000 រៀល
& 50,000 \$ ក្នុង 1 ថ្ងៃ



* សមាជិក



ផែនការណ៍ជួរ

ធនាគារយើងខ្ញុំបង្ហាញពីភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធគណនេយ្យរបស់យើង។ ដូចនេះហើយទើបយើងបានបង្កើនបណ្តាញផែនការណ៍ជួរ យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យអតិថិជនអាចស្កេន និងទូទាត់ផលិតផលនិងសេវាធនាគារយ៉ាងងាយស្រួល។

មិនថាជាការទិញទំនិញនៅហាងតូចៗ ទទួលទានអាហារនៅភោជនីយដ្ឋាន ឬសេវាផ្សេងទៀតនោះទេ អតិថិជនអាចប្រើប្រាស់ KB PRASAC Mobile ដើម្បីស្កេនទូទាត់តាម KHQR កូដ ប្រកបដោយសុវត្ថិភាព និងងាយស្រួល។



លទ្ធផលសង្ខេបផ្នែកប្រតិបត្តិការ


សម្លៀកឥណទាន							
បរិយាយ (ដុល្លារអាមេរិក)	2019	2020	2021	2022	2023	ការប្រែប្រួល (ទឹកប្រាក់)	ការប្រែប្រួល (%)
ឥណទានសរុប	2,494,458,503	3,028,193,427	3,748,358,425	4,350,085,163	5,066,477,344	716,392,181	16.47%
ឥណទានក្រុម	643,968	377,042	178,644	101,891	44,292	(57,599)	(56.53%)
ឥណទានឯកត្តជន	2,493,814,535	3,027,816,385	3,748,179,781	4,349,983,272	5,066,433,052	716,449,780	16.47%
ឥណទានជាប្រាក់រៀល	305,131,677	365,326,565	452,563,732	539,305,197	618,373,041	79,067,844	14.66%
ឥណទានជាប្រាក់ដុល្លារអាមេរិក	2,139,255,629	2,638,558,932	3,286,440,759	3,807,388,176	4,446,974,827	639,586,651	16.80%
ឥណទានជាប្រាក់បាត	50,071,197	24,307,930	9,353,934	3,391,790	1,129,476	(2,262,314)	(66.70%)

ឥណទាន ត្រូវបានផ្តល់ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត ដែលអាចខ្ចីជាឥណទានជាក្រុម និងជាឯកត្តជន។ ឥណទានជាឯកត្តជនមានចំនួនប្រមាណជា 99.99% នៃសម្លៀកឥណទានសរុប។ សម្លៀកឥណទានជាក្រុមថយចុះចំនួន 56.53% នៅឆ្នាំ 2023 ខណៈដែលឥណទានជាឯកត្តជនកើនឡើងប្រមាណ 16.47% ស្មើនឹង 716.44 លានដុល្លារអាមេរិក។ ឥណទានជាប្រាក់រៀលកើនឡើង 14.66% ឥណទានជាប្រាក់ដុល្លារអាមេរិកកើនឡើង 16.80% និងឥណទានជាប្រាក់បាតថយចុះ 66.70% ។

អតិថិជនឥណទាន							
បរិយាយ (នាក់)	2019	2020	2021	2022	2023	ការប្រែប្រួល (នាក់)	ការប្រែប្រួល (%)
អតិថិជនឥណទានសរុប	417,044	442,833	465,149	502,094	548,810	46,716	9.30%
អតិថិជនឥណទានជាក្រុម	1,251	997	468	248	109	(139)	(56.05%)
អតិថិជនឥណទានជាឯកត្តជន	415,793	441,836	464,681	501,846	548,701	46,855	9.34%
អតិថិជនឥណទានជាស្ត្រី	332,372	348,435	362,630	389,769	422,527	32,758	8.40%
អតិថិជនឥណទានជាបុរស	84,672	94,398	102,519	112,325	126,283	13,958	12.43%

ត្រឹមដំណាច់ឆ្នាំ 2023 អតិថិជនឥណទានសកម្មសរុបមានចំនួន 548,810 នាក់កើនឡើង 9.30% ធៀបនឹងឆ្នាំមុន។ ចំនួនអតិថិជនឥណទានជាក្រុមថយចុះ 56.05% ហើយអតិថិជនឥណទានជាឯកត្តជនកើនឡើង 9.34%។ ចំនួនអតិថិជនឥណទានជាស្ត្រីកើនឡើង 8.40% និងចំនួនអតិថិជនឥណទានជាបុរសកើនឡើង 12.43% ។

ការផ្តល់ឥណទាន




ក្នុងឆ្នាំ 2023 ខេប៊ីប្រាសាក់បានផ្តល់ឥណទានសរុបចំនួន 2,424,681,576 ដុល្លារអាមេរិក ថយចុះ 1.65% ធៀបនឹងឆ្នាំមុន។ ចំនួនគណនីឥណទានមាន 283,106 ថយចុះ 0.01% ។ ទំហំឥណទានជាមធ្យមមានចំនួន 8,560 ដុល្លារអាមេរិក។

គុណភាពសម្លៀកឥណទាន

បរិយាយ (ដុល្លារអាមេរិក)	2019	2020	2021	2022	2023	ការប្រែប្រួល (ទឹកប្រាក់)	ការប្រែប្រួល (%)
ចំនួនសម្លៀកឥណទានមិនដំណើរការ	7,778,693	41,600,676	57,931,342	51,794,317	190,289,805	138,495,488	267.40%
ប្រាក់ដើមហួសកាលកំណត់សង	1,995,803	4,842,737	5,985,732	8,489,227	27,693,830	19,204,603	226.22%
អនុបាតសម្លៀកឥណទានមិនដំណើរការ	0.31%	1.37%	1.54%	1.19%	3.75%	2.56%	215.33%
អនុបាតសងត្រលប់វិញ	99.75%	99.49%	99.43%	99.33%	98.26%	(1.07%)	(1.08%)


គិតត្រឹមដំណាច់ឆ្នាំ 2023 អនុបាតសម្លៀកឥណទានមិនដំណើរការមានចំនួន 3.75% ហើយអត្រាសងឥណទានវិញមានចំនួន 98.26% ។ គុណភាពនៃសម្លៀកឥណទានខ្ពស់ គឺដោយសារការតាមដានយ៉ាងល្អរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ការទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ (ជាពិសេសមន្ត្រីឥណទាន) នីតិវិធីនិងគោលការណ៍ឥណទានត្រឹមត្រូវ និងគោលការណ៍ដោះស្រាយកម្ចីយ៍តយ៉ាវច្បាស់លាស់។ លើសពីនេះប្រព័ន្ធធនាគារស្នូល FLEXCUBE អាចផ្តល់ទិន្នន័យ និងព័ត៌មានបានត្រឹមត្រូវ និងរហ័សដល់បុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យឥណទាន តាមដានឥណទាន និងវិភាគឥណទាន។

ប្រាក់បញ្ញើសន្សំ




គិតត្រឹមខែធ្នូ ឆ្នាំ 2023 នេះ អតិថិជនប្រាក់បញ្ញើសន្សំមានចំនួន 838,950 នាក់ ពោលគឺកើនឡើង 17.53% ធៀបនឹងឆ្នាំមុន។ សមតុល្យប្រាក់បញ្ញើសន្សំមានចំនួន 3,110,201,229 ដុល្លារអាមេរិក កើនឡើង 11.99% ធៀបនឹងឆ្នាំមុន។

សេវាផ្ទេរប្រាក់ក្នុងស្រុក



សេវាផ្ទេរប្រាក់ក្នុងស្រុកកើនឡើង 3,338 លានដុល្លារអាមេរិក ស្មើនឹងប្រមាណជា 494.51% ធៀបនឹងឆ្នាំមុន។

សេវាអធិអ៊ឹម និងសេវាខេប៊ីប្រាសាក់ម្លូបាល



ដោយមានតម្រូវការច្រើន និងការអភិវឌ្ឍបច្ចេកវិទ្យា ការប្រើប្រាស់ប័ណ្ណអេធីអឹម (ATM) បានកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ប័ណ្ណអេធីអឹម ដែលបានផ្តល់ជូនដល់អតិថិជនបានកើនដល់ 203,223 ប័ណ្ណនៅឆ្នាំ 2023 នេះ។ ជាមួយគ្នានេះដែរ ចំនួនអតិថិជនប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល មានចំនួន 459,388 នាក់ផងដែរ។

បង់ថ្លៃទឹក-ភ្លើង-សំរាម-ថ្លៃសិក្សា

តាម **KB PRASAC Mobile**

ងាយស្រួលណាស់

bill 24
www.bill24.com.kh

តាម **KB PRASAC Mobile**

ងាយស្រួលណាស់





អត្រាការប្រាក់ពិសេស



គណនីសន្សំពាណិជ្ជករ



5%

ក្នុង 1 ឆ្នាំ

* អត្រាការប្រាក់ខាងលើមានប្រសិទ្ធភាពរហូតដល់ 06 កញ្ញា 2024

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ


របាយការណ៍ហិរញ្ញវត្ថុសង្ខេប (ដុល្លារអាមេរិក)	2019	2020	2021	2022	2023
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ទ្រព្យសកម្ម					
សាច់ប្រាក់ និងធនាគារ	591,617,799	602,908,514	593,092,862	459,654,505	678,405,033
សម្លៀកឥណទានសុទ្ធ	2,468,225,611	2,978,579,934	3,691,567,993	4,296,121,785	4,906,047,296
ទ្រព្យសកម្មផ្សេងៗ	38,687,660	34,838,097	35,857,294	43,240,560	79,844,386
ទ្រព្យសកម្មសរុប	3,098,531,070	3,616,326,545	4,320,518,149	4,799,016,850	5,664,296,715
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	1,835,752,581	2,111,913,760	2,615,212,433	2,777,244,980	3,110,201,229
ប្រាក់កម្ចី	733,915,161	794,430,317	829,821,864	971,259,425	1,394,794,360
មូលបត្របំណុលត្រូវទូទាត់	–	30,666,038	31,342,099	31,168,428	–
អនុបំណុល	76,840,659	113,667,817	105,191,790	89,677,427	50,804,364
បំណុល	42,013,532	46,810,489	64,610,875	74,052,157	53,744,680
បំណុលសរុប	2,688,521,933	3,097,488,421	3,646,179,061	3,943,402,417	4,609,544,633
មូលធនភាគទុនិក					
ដើមទុន	230,000,000	230,000,000	300,000,000	400,000,000	600,000,000
ទុនបម្រុង	5,737,752	3,613,284	24,738,149	31,872,927	96,491,422
ប្រាក់ចំណេញរក្សាទុក	174,271,385	285,224,840	349,600,939	423,741,506	358,260,660
មូលធនភាគទុនិកសរុប	410,009,137	518,838,124	674,339,088	855,614,433	1,054,752,082
បំណុល និងមូលធនភាគទុនិកសរុប	3,098,531,070	3,616,326,545	4,320,518,149	4,799,016,850	5,664,296,715
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ					
ចំណូលប្រតិបត្តិការសរុប	386,195,503	446,208,632	524,008,198	612,642,227	669,868,315
ចំណាយការប្រាក់ និងកម្រៃសេវា	(167,006,393)	(197,427,727)	(208,562,868)	(245,256,710)	(321,762,094)
ចំណាយប្រតិបត្តិការ	(79,775,763)	(90,838,223)	(107,008,498)	(119,795,183)	(118,114,088)
ចំណាយមិនមែនប្រតិបត្តិការសុទ្ធ	(9,966,009)	(22,600,908)	(14,798,810)	(21,496,456)	(120,651,156)
ចំណាយពន្ធលើប្រាក់ចំណេញ	(25,942,020)	(26,512,787)	(38,137,058)	(44,818,533)	(22,420,393)
ប្រាក់ចំណេញសុទ្ធ	103,505,318	108,828,987	155,500,964	181,275,345	86,920,584
សូចនាករសំខាន់ៗ					
ផលលើទ្រព្យសកម្ម (RoA)	3.79%	3.24%	3.92%	3.98%	1.66%
ផលលើមូលធន (RoE)	28.89%	23.43%	26.07%	23.70%	9.10%
ទិន្នផលពីសម្លៀកឥណទាន	17.08%	15.96%	15.32%	14.97%	14.13%

ផលិតភាព និងប្រសិទ្ធភាព

បរិយាយ	2019	2020	2021	2022	2023
អត្រាប្តូរប្រាក់	4,075	4,045	4,074	4,117	4,085
សម្លៀកឥណទានដុល (ដុល្លារអាមេរិក)	2,494,458,503	3,028,193,427	3,748,358,425	4,350,085,163	5,066,477,344
សំវិធានធនលើឥណទានអាក្រក់ (ដុល្លារអាមេរិក)	(26,232,892)	(49,613,493)	(56,790,432)	(53,963,378)	(160,430,048)
សម្លៀកឥណទានសុទ្ធ (ដុល្លារអាមេរិក)	2,468,225,611	2,978,579,934	3,691,567,993	4,296,121,785	4,906,047,296
ចំនួនមន្ត្រីឥណទាន	5,668	5,333	5,506	5,594	5,746
សម្លៀកឥណទានក្នុងមន្ត្រីឥណទានម្នាក់ (ដុល្លារអាមេរិក)	440,095	567,822	680,777	777,634	881,740
ចំនួនអតិថិជនឥណទានសកម្ម	417,044	442,833	465,149	502,094	548,810
អតិថិជនឥណទានសកម្មក្នុងមន្ត្រីឥណទានម្នាក់	74	83	84	90	96
ឥណទានមិនដំណើរការ	0.31%	1.37%	1.54%	1.19%	3.75%


* អនុបាតឥណទានមិនដំណើរការត្រូវបានគណនាតាមនិយមន័យរបស់ធនាគារជាតិនៃកម្ពុជា។

សម្លៀកឥណទានដុល និងគុណភាពសម្លៀកឥណទាន



គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ 2023 សម្លៀកឥណទានដុលបានកើនឡើងពីចំនួន 4,350 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2022 ដល់ចំនួន 5,066 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ។ សមាមាត្រនៃឥណទានមិនដំណើរការ បានកើនឡើងពី 1.19% ក្នុងឆ្នាំ 2022 ទៅ 3.75% ក្នុងឆ្នាំ 2023 ដោយសារការយឺតយ៉ាវនៃការដេញបង្ខំឱ្យបង់ប្រាក់នៃកំណើនសេដ្ឋកិច្ច និងការអូសបន្លាយពេលវេលានៃការធ្លាក់ចុះលើវិស័យអចលនទ្រព្យ និងទេសចរណ៍។

ផលិតភាពរបស់មន្ត្រីឥណទាន




សម្លៀកឥណទានក្នុងមន្ត្រីឥណទានម្នាក់បានកើនឡើងពី 777,634 ដុល្លារអាមេរិក ក្នុងឆ្នាំ 2022 ដល់ 881,740 ដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ហើយ ចំនួនមន្ត្រីឥណទានបានកើនឡើងដល់ 5,746 នាក់ នៅឆ្នាំ 2023 ដើម្បីផ្តល់នូវសេវាកម្មឱ្យបានកាន់តែល្អប្រសើរជូនអតិថិជន។

លទ្ធភាពស្វែងរកប្រាក់ចំណេញ


បរិយាយ	2019	2020	2021	2022	2023
ទិន្នផលពីសម្លៀកឥណទាន	17.08%	15.96%	15.32%	14.97%	14.13%
អនុបាតចំណាយហិរញ្ញវត្ថុ	6.11%	5.88%	5.26%	5.38%	6.15%
អនុបាតចំណាយប្រតិបត្តិការ	2.92%	2.71%	2.70%	2.63%	2.26%
អនុបាតចំណាយរដ្ឋបាល	0.72%	0.69%	0.57%	0.60%	0.60%
ផលលើទ្រព្យសកម្ម (RoA)	3.79%	3.24%	3.92%	3.98%	1.66%
ផលលើមូលធន (RoE)	28.89%	23.43%	26.07%	23.70%	9.10%

ទិន្នផលពីសម្លៀកឥណទាន




ទិន្នផលពីសម្លៀកឥណទានបានថយចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការប្រកួតប្រជែងនៅក្នុងទីផ្សារ និងឥណទានមិនដំណើរការបានកើនឡើងខ្ពស់នៅក្នុងឆ្នាំ 2023 ។ បើទោះបីជាយ៉ាងណាក៏ដោយ ធនាគារ ខេប៊ីប្រាសាក់ នៅតែរក្សាបានទិន្នផលពីសម្លៀកឥណទានរបស់ខ្លួនក្នុងកម្រិតអត្រា 14.13% ក្នុងឆ្នាំ 2023 ។

អនុបាតចំណាយហិរញ្ញវត្ថុ




អនុបាតចំណាយហិរញ្ញវត្ថុបានកើនឡើងពី 5.38% ក្នុងឆ្នាំ 2022 ដល់ 6.15% ក្នុងឆ្នាំ 2023 ដោយសារការកើនឡើងនៃចំណាយការប្រាក់របស់ប្រាក់កម្ចី និងប្រាក់បញ្ញើមានកាលកំណត់ដែលបណ្តាលមកពីការដើរអត្រាការប្រាក់ជាសកល។ ទោះបីជាយ៉ាងណា ចំណាយនៃមូលនិធិនៅតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។

អនុបាតចំណាយប្រតិបត្តិការ




អនុបាតចំណាយប្រតិបត្តិការបានបន្តថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ធនាគារ ខេប៊ីប្រាសាក់សម្រេចបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្មគួរឱ្យកត់សម្គាល់សម្រាប់គាំទ្រដល់កំណើននៃចំណូលពីទ្រព្យសកម្ម។

អនុបាតចំណាយរដ្ឋបាល




អនុបាតចំណាយរដ្ឋបាលរក្សានៅដដែល 0.60% ក្នុងឆ្នាំ 2022 និងក្នុងឆ្នាំ 2023។ វានៅតែជាសញ្ញាណវិជ្ជមានមួយសម្រាប់ ធនាគារ ខេប៊ីប្រាសាក់ផងដែរ។

ផលលើទ្រព្យសកម្ម



ផលលើទ្រព្យសកម្មបានថយចុះយ៉ាងគំហុកពី 3.98% ក្នុងឆ្នាំ 2022 មកត្រឹម 1.66% ក្នុងឆ្នាំ 2023 ដោយសារការធ្លាក់ចុះគុណភាពនៃទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុ។ ដើម្បីទប់ទល់នឹងកសាងភាពធន់នឹងហានិភ័យ យុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការកាត់បន្ថយហានិភ័យត្រូវបានអនុវត្ត ជាពិសេសការប្រើប្រាស់ទៅលើវិធីសាស្ត្រនៃការធ្វើសវិធានធនទូទៅ។ នៅឆ្នាំ 2023 គណៈគ្រប់គ្រងរបស់ធនាគារ ខេប៊ីប្រាសាក់ បានសម្រេចចិត្តធ្វើឱ្យប្រសើរឡើងនៃគំរូថ្មីលើការខាតបង់ឥណទានដែលបានរំពឹងទុក (new ECL model) ដែលអាចទទួលស្គាល់នូវសវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុកក្នុងលក្ខណៈបត់បែនជាងមុន។ ធនាគារក្លាបាននូវអនុបាតក្របខ័ណ្ឌការពារហានិភ័យស្ទើរតែ 80% ដែលជាកម្រិតខ្ពស់បំផុត បើធៀបទៅនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ ការអនុវត្តនេះបានធ្វើឱ្យយើងអាចរក្សាបាននូវស្ថិរភាពស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ក៏ដូចជាការជួយសម្រួលបន្ទុកដល់ភាគីពាក់ព័ន្ធរបស់ធនាគារក្នុងអំឡុងពេលដំណាក់កាលនេះ។

ផលលើមូលធន



ផលលើមូលធនបានធ្លាក់ចុះពី 23.70% ក្នុងឆ្នាំ 2022 ទៅ 9.10% ក្នុងឆ្នាំ 2023 ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណេញសុទ្ធពី 181.3 លានដុល្លារអាមេរិកក្នុងឆ្នាំ 2022 ទៅ 86.9 លានដុល្លារអាមេរិកក្នុងឆ្នាំ 2023 ខណៈដែលមានការកើនឡើងនៃមូលធនក្នុងចំនួនប្រហែល 112 លានដុល្លារអាមេរិក ដែលបណ្តាលមកពីការរួមបញ្ចូលគ្នាជាមួយ ធនាគារ គូកម្មនីមួយៗ កម្ពុជា។

ការកសាងសមត្ថភាព

ខេប៊ីប្រាសាក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនាពេលកន្លងមក ក្រោមការដឹកនាំរបស់ថ្នាក់គ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ និងមានការរួមចំណែកយ៉ាងសកម្មពីបុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្នុងនោះផងដែរយើងតែងតែផ្តល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសម្រាប់បុគ្គលិកទាំងអស់ជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងដល់បុគ្គលិក។ ខេប៊ីប្រាសាក់ បានផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើនប្រភេទរួមមាន វគ្គបណ្តុះបណ្តាល និងតម្រង់ទិសសម្រាប់បុគ្គលិកថ្មី វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ វគ្គបណ្តុះបណ្តាលក្នុងពេលបំពេញការងារផ្ទាល់ វគ្គបណ្តុះបណ្តាលពិសេសផ្នែកជំនាញទន់ និងបច្ចេកទេស វគ្គបណ្តុះបណ្តាលកម្រិតសាខា កម្មវិធីស្វ័យសិក្សា និងវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។ ហើយយើងក៏ផ្តល់ឱកាសសម្រាប់និយោជិតក្នុងការចូលរួមសន្និសីទ និងសិក្ខាសាលាផ្សេងៗ ដើម្បីអភិវឌ្ឍចំណេះដឹងតាមរយៈបច្ចេកវិទ្យាទំនើប និងនិន្នាការចុងក្រោយនាពេលបច្ចុប្បន្ន។

ប្រភេទនៃវគ្គបណ្តុះបណ្តាល	ចំនួនវគ្គសិក្សា	ចំនួនសិក្សាកាមចូលរួម
វគ្គបណ្តុះបណ្តាលបុគ្គលិកថ្មី និងដំឡើងកូនាទី	183	3,093
វគ្គបណ្តុះបណ្តាលផ្ទាល់ក្នុងពេលបំពេញការងារ	308	308
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ	520	13,832
វគ្គបណ្តុះបណ្តាលពិសេស	140	3,767
វគ្គបណ្តុះបណ្តាលអ្នកស្នងតំណែង	54	1,259
វគ្គបណ្តុះបណ្តាលកម្រិតសាខា និងកម្មវិធីស្វ័យសិក្សា	31	8,574
វគ្គបណ្តុះបណ្តាលក្នុងប្រទេស	53	2,539
វគ្គបណ្តុះបណ្តាលក្រៅប្រទេស	13	108

ការចុះកម្មសិក្សា និងការងារស្ម័គ្រចិត្ត

យើងជឿជាក់លើការបណ្តុះបណ្តាលអ្នកជំនាញធនាគារសម្រាប់ជំនាន់ក្រោយ។ ខេប៊ីប្រាសាក់ ក៏បានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សដល់សង្គមតាមរយៈកម្មវិធីការងារស្ម័គ្រចិត្ត និងកម្មសិក្សាជូននិស្សិតជាច្រើន។ យើងផ្តល់ឱកាសកម្មសិក្សាសម្រាប់និស្សិតដើម្បីទទួលបានបទពិសោធន៍និងស្វែងយល់ពីវិស័យធនាគារ។ កម្មវិធីកម្មសិក្សារបស់យើងត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវបទពិសោធន៍ជាក់ស្តែង និងការបង្ហាត់បង្រៀនពីអ្នកជំនាញដែលមានបទពិសោធន៍។ ក្នុងនោះផងដែរ មាននិស្សិតចំនួន 60 នាក់ (14 ក្រុម) បានទទួលឱកាសចុះកម្មសិក្សានៅក្នុងឆ្នាំ 2023 ។



ផ្ទេរប្រាក់ក្នុងខេប៊ីប្រាសាក់

តាម

KB PRASAC Mobile

ឆ្លើយ!

100,000\$

ក្នុង 1 ថ្ងៃ




សកម្មភាពទីផ្សារ



ការធ្វើទីផ្សារ គឺជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យអាជីវកម្មជោគជ័យ ជំរុញកំណើន និងការពង្រីក។

នៅធនាគារ ខេប៊ីប្រាសាក់ យើងផ្តល់អាទិភាពលើសកម្មភាពទីផ្សារជាច្រើនក្នុងគោលបំណងជំរុញការអភិវឌ្ឍរបស់ស្ថាប័ន។ ដោយរាប់ចាប់ពីការស្រាវជ្រាវទីផ្សារដ៏ស៊ីជម្រៅ ការអភិវឌ្ឍផលិតផលដោយយកចិត្តទុកដាក់ ការផ្សព្វផ្សាយនិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរហូតដល់ការបម្រើសេវាជូនអតិថិជន យើងធានាបាននូវវិធីសាស្ត្ររួមមួយក្នុងការបំពេញតម្រូវការអតិថិជន។ តាមរយៈការស្វែងមតិទីផ្សារ និងការសិក្សាអំពីលទ្ធភាពយ៉ាងម៉ត់ចត់ យើងបានយល់ច្បាស់ពីការយល់ឃើញរបស់អតិថិជនគោលដៅដែលអនុញ្ញាតឱ្យយើងបង្កើតផលិតផល និងសេវា ដើម្បីបង្កើនការពេញចិត្តរបស់អតិថិជនជាអតិបរមា។ ដើម្បីជំរុញកំណើននៃការលក់ យើងបានធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីទូទៅ និងតាមបណ្តាញខ្សែអ៊ីនធឺណិត ដើម្បីធានាការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសាររបស់យើងទៅកាន់អតិថិជននានា។ លើសពីនេះ ការចូលរួមរបស់យើងនៅក្នុងពិព័រណ៍នានាជាលក្ខណៈស្តង់ ក៏បានជួយរក្សាទំនាក់ទំនងរបស់យើងជាមួយអតិថិជនគោលដៅផងដែរ។ តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម ទំនាក់ទំនងសាធារណៈ និងព្រឹត្តិការណ៍ផ្សេងៗ យើងកសាងនាមករណ៍ កិត្តិយសរបស់ខេប៊ីប្រាសាក់ឱ្យស្ថិតនៅលំដាប់កំពូលក្នុងដួងចិត្តរបស់អតិថិជន។

យើងរក្សាការប្តេជ្ញាក្នុងការយកចិត្តទុកដាក់ស្តាប់អតិថិជនរបស់ខ្លួនដោយស្វាគមន៍យ៉ាងខ្លាំងចំពោះការសាកសួរ សំណើ និងបណ្តឹងតវ៉ាផ្សេងៗ ដោយបើកទូលាយ។ ចាចនា «ល្បឿន ការយកចិត្តទុកដាក់ ភាពស្អាត» បញ្ជាក់ពីការយកចិត្តទុកដាក់បម្រើអតិថិជនកាន់តែប្រសើរ ខណៈដែលកម្មវិធីភក្តិភាពត្រូវបង្កើតឡើងដើម្បីរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីផងដែរ។



ព្រឹត្តិការណ៍សំខាន់ៗ



មករា



- ប្រាសាក់ បានធ្វើបច្ចុប្បន្នភាពកម្មវិធីសេវាធនាគារចល័ត ជំនាន់ 3.2.2 ។
- ប្រាសាក់ សម្ពោធជាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មីមួយខ្នងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
- ប្រាសាក់ សាងសង់អគារបណ្ណាល័យ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលកណ្តាល ក្នុងខេត្តក្បួងម្ល៉ៅ។



កុន្ទៈ

- ប្រាសាក់ ផ្តល់អត្រាការប្រាក់ពិសេសលើគណនីបញ្ញើមានកាលកំណត់រហូតដល់ 8.50% ក្នុង 1 ឆ្នាំ។



មីនា

- ប្រាសាក់ ជាប់ចំណាត់ថ្នាក់លេខ 4 ជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ 2022 ។
- ប្រាសាក់ ឧបត្ថម្ភកម្មវិធីទិវាជាតិអំណានដើម្បីចូលរួមលើកកម្ពស់វប្បធម៌អាន។
- ប្រាសាក់ ចូលរួមអបអរសាទរដល់ប្រាក់រៀលលើកទី 43 នៃការដាក់ឱ្យចរចាប្រាក់រៀលឡើងវិញ។
- ប្រាសាក់ សម្ពោធជាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មីមួយខ្នង នៅក្នុងភូមិក្តុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ។



មេសា

- ប្រាសាក់ បានឧបត្ថម្ភថវិកាចំនួន 200 លានរៀលជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 160 ទិវាពិភពលោក



កាកបាទក្រហម និងអង្គរចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2023 ។

- ប្រាសាក់ បានដាក់ដំណើរការ គណនីឌីជីថល ដែលអតិថិជនអាចបើកបានភ្លាមៗតាមកម្មវិធី PRASAC Mobile Banking ។
- ប្រាសាក់ ជាប់ចំណាត់ថ្នាក់លេខ 2 ជាសហគ្រាសដែលបានបង់ពន្ធលើប្រាក់ចំណូលច្រើនជាងគេក្នុងឆ្នាំ 2022 ។



ឧសភា

- ប្រាសាក់ បានបើកដំណើរការសាខាថ្មីចំនួន 2 បន្ថែមទៀតរួមមាន៖ សាខាវាលវែង និងសាខាត្រពាំងអណ្តើក។
- ប្រាសាក់ បានដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រសំរាប់រូបសម្រាប់ក្រុមហ៊ុន វិភាគ ភពពុធ នៅខេត្តឧត្តរមានជ័យ តាម PRASAC Mobile Banking ដោយមិនគិតកម្រៃសេវា គ្រប់ពេលវេលា គ្រប់ទីកន្លែង។



មិថុនា

- ប្រាសាក់ និង ធនាគារភូមិភាគកម្ពុជា លើកលែងកម្រៃសេវា CSS ដែលអនុញ្ញាតឱ្យអតិថិជនអាចដកប្រាក់ពីម៉ាស៊ីន ATM របស់ស្ថាប័នទាំងពីរដោយមិនអស់កម្រៃសេវា។



កក្កដា

- ខែបីប្រាសាក់ បានផ្តល់ជូនអត្រាការប្រាក់ពិសេសរហូតដល់ 4% ក្នុងមួយឆ្នាំ សម្រាប់គណនីឌីជីថលដែលអតិថិជនអាចបើកបានតាមកម្មវិធី KB PRASAC Mobile ។



សំណា



- ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការបន្ទាប់ពីរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក (“ប្រាសាក់”) និងធនាគារភូមិភាគកម្ពុជា ភីអិលស៊ី (“KBC”)។
- ខេប៊ីប្រាសាក់ បានសហការជាមួយក្រុមហ៊ុន Bill24 Co., Ltd ដើម្បីផ្តល់សេវាទូទាត់ក្រុមហ៊ុនទឹកនិងភ្លើងរបស់ក្រុមហ៊ុនឯកជនចំនួន 21 នៅទូទាំងប្រទេសតាមកម្មវិធី KB PRASAC Mobile ។
- ខេប៊ីប្រាសាក់ ផ្តល់ជូនប្រមូលនិស្សន្ទ គឺផ្តល់សាច់ប្រាក់ត្រលប់វិញ 5% ជូនអតិថិជននៅពេលប្រើ KB PRASAC Mobile ដើម្បីស្កេនទូទាត់ជាមួយ KHQR ក្នុង របស់ធនាគារ ខេប៊ីប្រាសាក់។

- ខេប៊ីប្រាសាក់ ធ្វើទំនើបកម្មកម្មវិធីទូរស័ព្ទចល័តដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើ KB PRASAC Mobile បានជាធម្មតាក្នុងករណីពួកគាត់ប្រើប្រព័ន្ធ Smart ទោះទឹកប្រាក់ក្នុងទូរស័ព្ទដែលបំពេញតាមមិនមានសមតុល្យ ឬ ផុតកំណត់ប្រើប្រាស់អ៊ីនធឺណិតក៏ដោយ។



កញ្ញា

- ខេប៊ីប្រាសាក់ បានឧបត្ថម្ភកម្មវិធី 3rd SME and Financial Night 2023 ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា។



តុលា

- ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរឧបអនុស្សាវរីយ៍លើកទី 44 នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ។
- ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយ និងបណ្តុះទម្លាប់សន្សំនាឱកាសទិសនាំសន្សំអាស៊ាន នៅខេត្តកំពង់ធំ។
- កម្មវិធី KB PRASAC Mobile បន្ថែមមុខងារប្រើប្រាស់បានទោះគ្មានទឹកប្រាក់ ឬ អស់អ៊ីនធឺណិតសម្រាប់ប្រព័ន្ធ Metfone ។



វិច្ឆិកា


- ខេប៊ីប្រាសាក់ បានចូលរួមកម្មវិធីពិពណ៌នាការងារ និងផលិតភាពជាតិឆ្នាំ 2023 នៅអគារពិពណ៌នាកោះពេជ្រ។



បើក គណនីឌីជីថល

តាម **KB PRASAC Mobile**


បានដោយខ្លួនឯង



អត្រាការប្រាក់ខ្ពស់
រហូតដល់

4%
ក្នុង 1 ឆ្នាំ

- * ទំហំទឹកប្រាក់ក្នុងគណនី >10,000\$
- * សម្រាប់អតិថិជនពេញលេញ (Full KYC)
- * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



បរិស្ថាន សង្គម និងអភិបាលកិច្ច

សូចនាករបរិស្ថាន សង្គម និងអភិបាលកិច្ច

សូចនាករ	2019	2020	2021	2022	2023
អភិបាលកិច្ច					
ចំនួនសមាជិកក្រុមប្រឹក្សាភិបាល	7	9	6	7	7
ចំនួនអភិបាលឯករាជ្យ	2	3	3	3	3
គណៈកម្មការសវនកម្ម (% អភិបាលឯករាជ្យ)	33%	40%	75%	75%	75%
គណៈកម្មការគ្រប់គ្រងហានិភ័យ (% អភិបាលឯករាជ្យ)	25%	33%	75%	75%	75%
គណៈកម្មការតែងតាំង និងលាភការ (% អភិបាលឯករាជ្យ)	33%	20%	75%	75%	75%
ចំនួនគណៈគ្រប់គ្រង	5	7	5	8	10
គោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច	មាននិងអនុវត្តគោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច				
ការគ្រប់គ្រងធនធានមនុស្ស					
ចំនួនបុគ្គលិកសរុប	9,091	9,042	9,330	9,573	10,224
ចំនួនបុគ្គលិកជាស្រ្តី	1,674	1,842	1,948	2,037	2,325
ចំនួនថ្នាក់គ្រប់គ្រង	286	308	322	312	338
ចំនួនថ្នាក់គ្រប់គ្រងជាស្រ្តី	16	22	26	24	32
ចំនួនមន្ត្រីឥណទាន	5,668	5,333	5,506	5,594	5,746
ចំនួនបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល	58,151	9,992	6,242	18,463	33,480
ផលប្រយោជន៍ផ្សេងៗ	កម្មវិធីថែរក្សាសុខភាព ការធានារ៉ាប់រងលើសុខភាពនិងគ្រោះថ្នាក់ មាតុភាព បសស និងផលប្រយោជន៍ផ្សេងទៀត				
ចំនួនបុគ្គលិកដែលបម្រើការងារ ≥ 1 ឆ្នាំ	6,662	8,004	8,269	8,643	9,179
ចំនួនបុគ្គលិកចាកចេញ	1,542	1,444	875	806	789
បរិយាប័ន្នបរិញ្ញវត្ថុ					
សម្លៀកឥណទានសរុប (ដុល្លារអាមេរិក)	2,494,458,503	3,028,193,427	3,748,358,425	4,350,085,163	5,066,477,344
សម្លៀកឥណទានក្រុម (ដុល្លារអាមេរិក)	643,968	377,042	178,644	101,891	43,803
សម្លៀកឥណទានមិនបង្កើតប្រាក់ចំណូល (ដុល្លារអាមេរិក)	917,759,272	1,076,311,574	1,312,960,614	1,604,608,142	2,004,981,283
សម្លៀកឥណទានសិក្សាអប់រំ (ដុល្លារអាមេរិក)	682,024	581,335	472,555	1,028,170	1,734,000
សម្លៀកឥណទានកែលម្អគេហដ្ឋាន (ដុល្លារអាមេរិក)	258,272,787	346,941,003	453,670,525	580,109,380	719,774,489
សម្លៀកឥណទានសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (ដុល្លារអាមេរិក)	2,493,901,368	3,027,671,850	3,747,777,989	4,343,929,301	4,696,798,258
សមតុល្យប្រាក់បញ្ញើសន្សំ (ដុល្លារអាមេរិក)	1,835,752,581	2,111,913,760	2,615,212,433	2,777,244,980	3,110,201,229
ចំនួនអតិថិជនបញ្ញើសន្សំសរុប	600,204	627,188	660,976	713,811	838,970
ចំនួនអតិថិជនឥណទានសរុប	417,044	442,833	465,149	502,094	548,810
ចំនួនអតិថិជនឥណទានជាស្រ្តី	332,372	348,435	362,630	389,769	422,527
ចំនួនអតិថិជនឥណទាននៅតំបន់ជនបទ	374,218	397,547	419,339	455,099	496,978
ចំនួនអតិថិជនឥណទានជាឯកត្តជន	415,793	441,836	464,681	501,846	548,701
ចំនួនអតិថិជនឥណទានជាសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម	409,021	442,714	465,111	501,993	544,070
ចំនួនអតិថិជនឥណទានថ្មី	88,481	92,460	80,589	94,252	64,414
ចំនួនការិយាល័យសាខា	180	182	182	182	192
ចំនួនការិយាល័យសាខាក្នុងទីជនបទ	143	134	134	132	135
ចំនួនអេធីអឹម និង ម៉ាស៊ីនដាក់ប្រាក់	135	141	141	163	239
ចំនួនអ្នកប្រើប្រាស់ ខេប៊ីប្រាសាក់ម៉ូបាល	22,633	31,139	56,723	168,791	459,388
ទំហំប្រតិបត្តិការ ខេប៊ីប្រាសាក់ម៉ូបាល (ដុល្លារអាមេរិក)	12,498,987	39,577,146	89,597,696	198,509,880	330,862,884

ការទទួលខុសត្រូវផ្នែកសង្គមចំពោះអតិថិជន

ការថែរក្សាអតិថិជន	ប្រតិបត្តិតាមបទដ្ឋាននៃការគ្រប់គ្រងលទ្ធផលបរិស្ថាន និងសង្គមជាសាកល និងបទដ្ឋានការពារអតិថិជន				
ចំណាយសរុបសម្រាប់កម្មវិធីគ្រោះមហន្តរាយ (ដុល្លារអាមេរិក)	7,047	6,349	5,457	5,574	5,696
ចំនួនសរុបនៃបណ្តឹងដែលបានទទួល	263	461	479	612	694
ភាគរយនៃពាក្យបណ្តឹងរបស់អតិថិជនត្រូវបានដោះស្រាយ	88%	93%	98%	99%	100%
អត្រាអតិថិជនដែលបន្តប្រើប្រាស់សេវាខេប៊ីប្រាសាក់	86.23%	86.91%	87.79%	89.76%	96.88%

ការទទួលខុសត្រូវផ្នែកសង្គមចំពោះសហគមន៍

គម្រោងបណ្តាល័យ (អគារ)	40	41	42	44	45
ចំនួនអ្នកប្រើប្រាស់បណ្តាល័យជាសិស្ស	109,151	141,005	141,265	170,787	171,102
ចំណាយសម្រាប់ការងារសង្គម (ដុល្លារអាមេរិក)	466,986	707,271	213,285	319,110	786,369

ការទទួលខុសត្រូវបរិស្ថាន

ការប្រើប្រាស់ឥន្ធនៈ (ដុល្លារអាមេរិក/បុគ្គលិកម្នាក់)	362	422	412	457	483
ការប្រើអគ្គិសនី (ដុល្លារអាមេរិក/បុគ្គលិកម្នាក់)	125	137	122	126	138
ទំហំនៃការផ្តល់ឥណទានបែក (ដុល្លារអាមេរិក)	មិនបានវាស់វែង	មិនបានវាស់វែង	51,809,860	1,224,944	42,077,134
ចំនួននៃការផ្តល់ឥណទានបែក	មិនបានវាស់វែង	មិនបានវាស់វែង	4,944	325	2,192
ផលប៉ះពាល់ឥណទានស្ថិតក្នុងបញ្ជីអាជីវកម្មហាមឃាត់	0.0%	0.0%	0.0%	0.0%	0.0%
ផលប៉ះពាល់ឥណទានស្ថិតក្នុងបញ្ជីមិនផ្តល់ហិរញ្ញប្បទានរបស់ ADB	n/a	n/a	n/a	n/a	0.0%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមស្តង់ដារ	72.2%	69.1%	77.1%	59.1%	28.6%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមទាប	25.0%	27.6%	20.9%	38.8%	70.1%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមមធ្យម	2.8%	3.2%	2.0%	2.1%	1.3%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមខ្ពស់	0.0%	0.0%	0.0%	0.0%	0.0%



បរិបទហិរញ្ញវត្ថុ

សូមសាករ	2019	2020	2021	2022	2023
ទ្រព្យសកម្ម	3,098,531,070	3,616,326,545	4,320,518,149	4,799,016,850	5,664,296,715
ផលលើទ្រព្យសកម្ម	3.79%	3.24%	3.92%	3.98%	1.66%
ផលលើមូលធន	28.89%	23.43%	26.07%	23.70%	9.10%
អនុបាតចំណាយប្រតិបត្តិការ (% នៃទ្រព្យសកម្ម)	2.92%	2.71%	2.70%	2.63%	2.26%
អនុបាតចំណាយហិរញ្ញវត្ថុ (% នៃទ្រព្យសកម្ម)	6.11%	5.88%	5.26%	5.38%	6.15%
អនុបាតភាពគ្រប់គ្រាន់លើប្រតិបត្តិការ	150.81%	143.16%	158.66%	159.50%	119.14%
ទិន្នផលពីសម្លៀកឥណទាន	17.08%	15.96%	15.32%	14.97%	14.13%
អនុបាតកម្ចីលុបចេញពីបញ្ជីក្នុងអំឡុងពេលការិយបរិច្ឆេទ	0.44%	0.00%	0.22%	0.49%	0.49%
អនុបាតចំណាយសំវិធានធន	0.34%	0.70%	0.37%	0.42%	2.35%

ធនាគារ ខេប៊ីប្រាសាក់ ម.ក

ចូលរួមលើកកម្ពស់វប្បធម៌អាន

តាមរយៈគម្រោងបណ្ណាល័យ



ការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ការអនុម័តយល់ព្រមលើគោលនយោបាយគ្រប់គ្រងហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលគ្របដណ្តប់លើការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមនៃការផ្តល់ប្រាក់កម្ចី និងប្រតិបត្តិការផ្ទៃក្នុង ដើម្បីសម្រេចតាមចក្ខុវិស័យនិងបេសកកម្មរបស់ធនាគារ។

តួនាទីគណៈគ្រប់គ្រង

ធនាគារ ខេប៊ីប្រាសាក់ បានចាត់តាំងគណៈកម្មការទទួលបន្ទុកបរិស្ថាន និងសង្គមដែលមានសមាជិកគណៈកម្មការមកពីគណៈគ្រប់គ្រងនិងថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យបរិស្ថាននិងសង្គម។

ទំនួលខុសត្រូវចំពោះសង្គម

ធនាគារ ខេប៊ីប្រាសាក់ ទទួលស្គាល់ពីតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួនក្នុងកិច្ចការពារបុគ្គលិក អតិថិជន និងសហគមន៍ ដោយគោរពបទដ្ឋានអនុវត្តន៍ដូចខាងក្រោម៖

- ធនាគារ ខេប៊ីប្រាសាក់ ប្រតិបត្តិដោយស្មើភាពនិងទំនួលខុសត្រូវចំពោះបុគ្គលិក។
- ធនាគារ ខេប៊ីប្រាសាក់ អភិវឌ្ឍនិងផ្តល់ផលិតផល សេវាកម្ម និងបង្កើតបណ្តាញចែកចាយដែលបំពេញតម្រូវការអតិថិជន។ លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ ប្រតិបត្តិប្រកបដោយទំនួលខុសត្រូវក្នុងការផ្តល់ផលិតផលនិងសេវាកម្ម។
- ធនាគារ ខេប៊ីប្រាសាក់ ខ្វល់ខ្វាយនិងចាត់វិធានការដើម្បីជៀសវាង ឬ កាត់បន្ថយផលប៉ះពាល់ដល់សុខភាព សុវត្ថិភាព លក្ខខណ្ឌការងារ លទ្ធកម្មដីធ្លី និងការផ្លាស់ប្តូរទីលំនៅដោយមិនស្ម័គ្រចិត្ត របស់សហគមន៍ដូចជាជនជាតិដើមភាគតិច។

ទំនួលខុសត្រូវចំពោះបរិស្ថាន

ធនាគារ ខេប៊ីប្រាសាក់ ខ្វល់ខ្វាយពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពអាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាននិងភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុទាក់ទងនឹងបញ្ហាដូចខាងក្រោម៖

- ការអភិរក្សជីវចម្រុះ
- ប្រសិទ្ធផលធនធាន និងការបង្ការការបំពុល
- ការប្រែប្រួលអាកាសធាតុនិងការបន្ស៊ាំ

បញ្ជីមុខរបរ ឬ សកម្មភាពអាជីវកម្មហាមឃាត់

1. ផលិតកម្ម ឬ សកម្មភាពអាជីវកម្មទាំងឡាយណាដែលពាក់ព័ន្ធនឹងពលកម្មដែលមានគ្រោះថ្នាក់ ឬ ធ្វើអាជីវកម្មដោយប្រើប្រាស់កម្លាំងពលកម្មបង្ខំ ឬ ការប្រើប្រាស់ពលកម្មកុមារ។

2. ផលិតកម្ម ឬ ពាណិជ្ជកម្មអាវុធ និងគ្រឿងផ្ទុះ។
3. ល្បែងស៊ីសងកាស៊ីណូ ពេស្យាចារ និងសហគ្រាសដែលមានសកម្មភាពស្រដៀងគ្នា។
4. ពាណិជ្ជកម្មសត្វព្រៃ ឬ ផលិតផលអំពីសត្វព្រៃដែលបានកំណត់ដោយច្បាប់។
5. ផលិតកម្ម ឬ ពាណិជ្ជកម្មសម្ភារៈវិទ្យុសកម្ម សកម្មភាពនេះមិនរាប់បញ្ចូលចំពោះការទិញឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ត្រួតពិនិត្យគុណភាព (ឧបករណ៍វាស់វែង) និងឧបករណ៍ណាមួយដែលធនាគារ ខេប៊ីប្រាសាក់ ចាត់ទុកថាប្រភពវិទ្យុសកម្មតិចតួចបំផុត និង/ឬ បានការពារគ្រប់គ្រាន់។
6. ផលិតកម្ម ឬ ពាណិជ្ជកម្មផលិតផល ឬ សកម្មភាពណាមួយដែលត្រូវបានចាត់ទុកថា ខុសច្បាប់ ឬ បទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឬ អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ឬ ដែលជាម្ចាស់ត្រូវហាមឃាត់ជាអន្តរជាតិ ដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំកម្ចាត់ស្មៅដែលមានសារធាតុបំផ្លាញស្រទាប់អូហ្សូន ផលិតផលដែលផ្ទុកសារធាតុ PCB's ផលិតផលអំពីសត្វព្រៃដែលបញ្ញត្តិដោយកិច្ចព្រមព្រៀង CITES ។
7. ផលិតកម្ម និងពាណិជ្ជកម្មលើផលិតផលណាដែលជាម្ចាស់ត្រូវនៃការកាត់បន្ថយ ឬ ហាមឃាត់ជាអន្តរជាតិ ដែលធនាគារ ខេប៊ីប្រាសាក់ បានដឹងជាផ្លូវការ។
8. ផលិតកម្ម ឬ សេវាកម្ម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិហើយដែលត្រូវបានហាមឃាត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
9. សកម្មភាពដទៃផ្សេងទៀត ដែលមិនស្របទៅនឹងច្បាប់ ឬ និយ័តកម្មនានានៃព្រះរាជាណាចក្រកម្ពុជា ឬ អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ។
10. ផលិតកម្ម ឬ ពាណិជ្ជកម្មលើ ឬ ផលិតផលព្រៃឈើដទៃទៀតក្រៅពីព្រៃឈើដែលមានការគ្រប់គ្រងប្រកបដោយចីរភាព។
11. ផលិតកម្ម ឬ ពាណិជ្ជកម្មថ្នាំជក់។
12. ផលិតកម្ម ឬ ពាណិជ្ជកម្មភេសជ្ជៈមានជាតិអាល់កុល (លើកលែងស្រាបៀរ និងស្រាគ្រហម) ។
13. ផលិតកម្ម ឬ ពាណិជ្ជកម្ម ឬ សកម្មភាពអាជីវកម្មប្រើប្រាស់សារធាតុសរសៃដែលមិនអាចបំផ្លាញបាន។ សកម្មភាពនេះមិនអនុវត្តចំពោះការទិញ និងការប្រើប្រាស់ហ្វ្រូស៊ីម៉ង់ត៍ដែលផ្ទុកសារធាតុសរសៃដែលមិនអាចបំផ្លាញបានក្នុងបរិមាណតិចជាង 20% ។
14. ប្រតិបត្តិការកាប់ឈើពាណិជ្ជកម្មសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ស្នូលព្រៃត្រូពិក។
15. ផលិតកម្ម ពាណិជ្ជកម្ម ការរក្សាទុក ឬ ការដឹកជញ្ជូនសារធាតុគីមីគ្រោះថ្នាក់ក្នុងបរិមាណច្រើន ឬ ក៏ការប្រើប្រាស់សារធាតុគីមីដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ក្នុងការធ្វើអាជីវកម្ម។ សារធាតុគីមីដែល


មានគ្រោះថ្នាក់រួមមាន៖ ប្រេងសាំង ប្រេងកាត និងផលិតផលប្រេងផ្សេងទៀត។

16. ផលិតកម្ម ឬ ពាណិជ្ជកម្មឱសថ ដែលអន្តរជាតិកាត់បន្ថយ ឬ ហាមឃាត់។
17. ការនេសាទក្នុងដែនសមុទ្រដែលប្រើប្រាស់មងអូសអូនដែលមានប្រវែងលើសពី 2.5 គីឡូម៉ែត្រ។
18. ផលិតកម្ម ឬ សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច ឬ មិនមែនជនជាតិដើមភាគតិច ឬ ដែលទាមទារការពិនិត្យសំណាកជនជាតិទាំងនោះ ដោយគ្មានឯកសារយល់ព្រមពេញលេញពីជនជាតិទាំងនោះ។

19. ផលិតកម្ម ឬ សកម្មភាពចែកចាយព័ត៌មានដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ឬ ព័ត៌មានដែលផ្សាយពីការរើសអើងពូជសាសន៍។
20. ជំនួញកាកសំណល់ ឬ ផលិតផលកាកសំណល់ឆ្លងដែន។
21. គាំទ្រគម្រោងអាជីវកម្មរ៉ែធូលី ឬ ការពង្រីកអាជីវកម្មរ៉ែធូលីដែលមានស្រាប់។
22. គាំទ្រការសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយធូលី ឬ ការពង្រីករោងចក្រថាមពលអគ្គិសនីដើរដោយធូលីដែលមានស្រាប់។



កិច្ចការងារសង្គម



81,220 ដុល្លារ

ក្នុងឆ្នាំ 2023 ធនាគារ ខេប៊ីប្រាសាក់ បានសាងសង់អគារសិក្សា 1 ខ្នង មាន 5 បន្ទប់ ទំហំ 9 ម៉ែត្រ គុណនឹង 40 ម៉ែត្រ នៅសាលាបឋមសិក្សាអូរទឹកថ្លា ក្នុងខេត្តកំពង់ធំ។

51,933 ដុល្លារ

សរុបចំណាយគិតត្រឹមឆ្នាំ 2023

ក្នុងឆ្នាំ 2023 ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន 5,696 ដុល្លារអាមេរិក ជូនអតិថិជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងៗ។

- 658,542** ដុល្លារ
- សរុបចំណាយក្នុងឆ្នាំ 2023
- ផ្តល់មូលនិធិជូនកាកបាទក្រហមកម្ពុជា
 - ទិញសម្ភារៈសិក្សាផ្តល់ជូនសិស្សានុសិស្ស
 - ចូលរួមផ្តល់មូលនិធិសម្រាប់លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ
 - ចូលរួមផ្តល់មូលនិធិសម្រាប់លើកកម្ពស់ប្រាក់រៀល
 - ចូលរួមផ្តល់មូលនិធិរៀបចំទំនាក់ទំនងអំណាន
 - បរិច្ចាគថវិកាសម្រាប់កម្មវិធីអាហារូបករណ៍
 - ផ្តល់មូលនិធិដល់សហគមន៍សម្រាប់សាងសង់អគារសិក្សានិងហេដ្ឋារចនាសម្ព័ន្ធសាលារៀន

ប្រាក់ចំណូលគ្រួសាររបស់អតិថិជនខេប៊ីប្រាសាក់

ចំណូលគ្រួសារប្រចាំឆ្នាំ *	2021	2022	2023*
ចំណូលទាប (តិចជាង 4,670 ដុល្លារអាមេរិក)	0.52%	4.95%	7.81%
ចំណូលមធ្យមកម្រិតទាប (4,670 ដុល្លារអាមេរិក ដល់ តិចជាង 18,301 ដុល្លារអាមេរិក)	33.85%	52.60%	55.47%
ចំណូលមធ្យមកម្រិតខ្ពស់ (18,301 ដុល្លារអាមេរិក ដល់ តិចជាង 56,786 ដុល្លារអាមេរិក)	41.67%	28.39%	24.48%
ចំណូលខ្ពស់ (ចាប់ពី 56,786 ដុល្លារអាមេរិក)	23.96%	14.06%	12.24%

* អនុលោមតាមការចាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោកតាមកម្រិតចំណូល: 2022-2023

ការត្រួតពិនិត្យផ្ទៃក្នុង

ការត្រួតពិនិត្យផ្ទៃក្នុងជាកត្តាមូលដ្ឋានដែលជួយឱ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ស្ថាប័នទទួលបានជោគជ័យ។ កិច្ចការនេះជួយឱ្យស្ថាប័នសម្រេចបាននូវគោលដៅ អាជីវកម្មរបស់ខ្លួន។ ការត្រួតពិនិត្យផ្ទៃក្នុងទន់ខ្សោយ ឬ គ្មានប្រសិទ្ធភាពបានធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទទួលការខាតបង់។

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺជាសេរីនៃដំណើរការជាក់ស្តែងជាជាងរចនាសម្ព័ន្ធរូបិយ ហើយត្រូវបានអនុវត្តយ៉ាងសកម្មនៅទូទាំងគ្រឹះស្ថានទាំងមូល។ គោលនយោបាយ និងនីតិវិធីផ្សេងៗដែលមានគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យនិងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុម័តជាផ្លូវការរួចហើយដោយក្រុមប្រឹក្សាភិបាល។

អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានប្រតិបត្តិការ ដែលជាខ្សែការពារទីពីរនៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា ហើយដាក់ឱ្យស្ថិតនៅក្រោមគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល ដែលមានសមាជិកឯករាជ្យរបស់ក្រុមប្រឹក្សាភិបាលម្នាក់ជាប្រធាន ដើម្បីធានាឱ្យបានភាពឯករាជ្យនៃមុខងារទាំងពីរនេះ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលជាខ្សែការពារទី 3 នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2001 ជាមួយនឹងតួនាទី និងការទទួលខុសត្រូវច្បាស់លាស់សម្រាប់ការផ្តល់ការវាយតម្លៃឯករាជ្យលើភាពគ្រប់គ្រាន់ ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានអនុវត្តដោយថ្នាក់គ្រប់គ្រង។ នាយកដ្ឋាននេះស្ថិតនៅក្រោមគណៈកម្មការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយសមាជិកឯករាជ្យផ្សេងម្នាក់ទៀតនៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងគោរពតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «ការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ» ទាក់ទងនឹងរចនាសម្ព័ន្ធសវនកម្មផ្ទៃក្នុង គោលបំណងនៃមុខងារសវនកម្មផ្ទៃក្នុង ធនធានសវនកម្ម វិធីសាស្ត្រ និងនីតិវិធី។ លើសពីនេះ នាយកដ្ឋានធ្វើសវនកម្មស្របតាមបទដ្ឋានអន្តរជាតិសម្រាប់ការអនុវត្តសវនកម្មផ្ទៃក្នុងដោយវិជ្ជាជីវៈ។

ការបែងចែកភារកិច្ចមួយដ៏សមស្រប និងក្របខ័ណ្ឌនៃទំនាស់ផលប្រយោជន៍ ត្រូវបានកំណត់ និងអនុវត្តដោយត្រឹមត្រូវចំពោះគ្រប់ផ្នែកនៃសកម្មភាពរបស់ស្ថាប័ន ជាពិសេសនៅក្នុងអគ្គនាយកដ្ឋានអាជីវកម្មដែលជាខ្សែការពារទី 1 នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។ គោលនយោបាយ និងនីតិវិធីត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីបង្ការហានិភ័យ។ បុគ្គលិកទាំងអស់មានទំនួលខុសត្រូវក្នុងការគោរពនិងអនុវត្តគោលនយោបាយ និងនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។ ទន្ទឹមនឹងនេះ ពួកគេត្រូវតែធ្វើទំនាក់ទំនងទៅថ្នាក់លើអំពីការមិនអនុលោមភាព ឬ ការរំលោភលើគោលនយោបាយ។ បុគ្គលិកទាំងអស់មានទំនួលខុសត្រូវគ្រប់គ្រងហានិភ័យរបស់ខេប៊ីប្រាសាក់។ គណៈគ្រប់គ្រង នាយកនាយកដ្ឋាន នាយកភូមិភាគ នាយកសាខា និងបុគ្គលិកទាំងអស់ អនុវត្តការត្រួតពិនិត្យផ្ទៃក្នុងនិងគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការប្រចាំថ្ងៃ។

នៅដំណាច់ឆ្នាំ 2023 នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានបុគ្គលិកជំនាញចំនួន 122 រូប ក្នុងនោះមាន 110 រូបបម្រើការនៅតាមការិយាល័យភូមិភាគ/សាខា។ នាយកដ្ឋាននឹងផ្លាស់ប្តូរទីតាំងការងាររបស់សវនកម្មផ្ទៃក្នុងតាមភូមិភាគគ្រប់ពេលប្រសិនបើនាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានអ្នកអំពីប្រសិទ្ធភាពនៃការងារសវនកម្ម និង/ឬ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍។ សវនករភូមិភាគតែងធ្វើការត្រួតពិនិត្យជាប្រចាំលើគុណភាពសម្លៀកឥណទានគុណភាពសេវាបម្រើអតិថិជន ប្រតិបត្តិការគ្រប់គ្រងសាច់ប្រាក់ ប្រតិបត្តិការផ្ទេរប្រាក់ប្រតិបត្តិការដាក់ដកប្រាក់ និងការចំណាយទូទៅរបស់សាខា។

ក្នុងឆ្នាំ 2023 នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបញ្ចប់ 1,546 កិច្ចការងារសវនកម្ម ដោយគ្របដណ្តប់ការធ្វើសវនកម្មលើគ្រប់ប្រតិបត្តិការសំខាន់ៗ និងធ្វើការស៊ើបអង្កេតលើសកម្មភាពជាក់លាក់មួយចំនួន។ សវនករផ្ទៃក្នុងភូមិភាគបានចុះពិនិត្យ ចំនួន 88,335 គណនីឥណទាន ស្មើនឹង 14.32% នៃចំនួនគណនីឥណទានសរុបដើម្បីវាយតម្លៃគុណភាពឥណទាន បញ្ជាក់ពីសមតុល្យប្រាក់កម្ចីនៅជំពាក់ និងដើម្បីផ្ទៀងផ្ទាត់ថាការបញ្ចេញឥណទានអនុលោមតាមគោលនយោបាយនានារបស់ស្ថាប័ន បទដ្ឋានការពារអតិថិជន និងបទដ្ឋានជាសកលក្នុងការគ្រប់គ្រងលទ្ធផលបរិស្ថាន និងសង្គម។

របាយការណ៍សវនករឯករាជ្យ

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដែលភ្ជាប់មកជាមួយត្រូវបានដកស្រង់ចេញជាផ្នែកៗ និងរៀបជាទម្រង់ថ្មីចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាប់ទាំងមូល។ របាយការណ៍ដកស្រង់នេះគួរត្រូវបានអានដោយភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាប់ចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 ។



របាយការណ៍សវនករឯករាជ្យ ជូនភាគទុនិកធនាគារ ខេប៊ីប្រាសាក់ ម.ក

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនកម្មជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានវត្តមានទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអតិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យច្រើនផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយផ្សេងៗប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអតិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមាន ការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសាវត្រូវក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយថ៍ភីអិលអេសខូអិល (ខេមបូឌា)



គុយ លីម

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

	កំណត់សម្គាល់	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧	១២៧.៤២៣.៨២៧	៥២៤.៦០៣.៨៥៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	៥	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៤៨.១៧៤	៣២៦.២៨៤.៥៤១	១.៣៤៣.៣១៣.៤៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	១៧.៨២៦.៨៨៦	៧២.៨២២.៨២៥	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦
ឥណទាន និងបុរេប្រទានអតិថិជន	៧	៤.៩០៦.០៨៧.២៩៦	២០.០៤១.២០៣.២០៤	៤.២៩៦.១២១.៧៨៥	១៧.៦៨៧.១៣៣.៣៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI		៥៣.៧៥៥	២១៩.៥៨៩	២៨.១៦៧	១១៥.៩៦៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៣.៨២៣.៧០២	៥៦.៤៦៩.៨២៣	៤.៧៨៦.៧៣៥	១៩.៧០៦.៩៨៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	១៩.៥៦២.១០៩	៧៩.៩១១.២១៥	១៨.៤៨៣.៣១០	៧៦.០៩៥.៧៨៧
ទ្រព្យសកម្មអរូបី	១០	១៦.៤៨០.២៩៣	៦៧.៣២១.៩៩៧	១.០៧៩.៣២៧	៤.៤៤៣.៥៥៩
ពន្ធពន្យារជាទ្រព្យសកម្ម	១១	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥
ទ្រព្យសកម្មផ្សេងៗ	១២	៨.២១៦.០៣២	៣៣.៥៦២.៤៩១	៤.៣៤៦.១៤១	១៧.៨៩៣.០៦២
ទ្រព្យសកម្មសរុប		៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១	៤.៧៩៩.០១៦.៨៥០	១៩.៧៥៧.៥៥២.៣៧១
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.០០០.៣៧៣.៩៨៤	១២.២៩៦.៥២៧.៧២៥	២.៧២៧.២០៧.៨៦២	១១.២២៧.៩១៤.៧៦៨
ប្រាក់កម្ចី	១៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៥	៣.៩៩៩.៦៧៥.០៥៣
មូលបត្របំណុលបានបោះផ្សាយ	១៦	-	-	៣១.១៦៨.៤២៨	១២៨.៣២០.៤១៨
បំណុលកកិតសន្យា	៩	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤	១៨.៩៧៣.២២៧	៧៨.១១២.៧៧៦
ពន្ធលើប្រាក់ចំណូលត្រូវបង់	១៧	២២.៥៣៨.៧៥៤	៩២.០៧០.៨១០	៤១.០៤៨.៩១៩	១៦៨.៩៩៨.៤០០
សិទ្ធិធនធានសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៨	៤១១.៧៣១	១.៦៨១.៩២១	១.០៣១.៤២៥	៤.២៤៦.៣៧៧
បំណុលផ្សេងៗ	១៩	១០.៨៧១.៦០៤	៤៤.៤១០.៥០២	១២.៩៩៥.៥៨៦	៥៣.៥១៥.១៧៦
បំណុលបន្ទាប់បន្សំ	២០	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៩.៦៧៧.៤២៧	៣៦៩.២០១.៩៦៧
បំណុលសរុប		៤.៦០៩.៥៤៤.៦៣៣	១៨.៨២៩.៩៨៩.៨២៦	៣.៩៤៣.៤០២.៤១៧	១៦.២៣៤.៩៨៧.៧៥០
មូលធន					
ដើមទុន	២១	៦០០.០០០.០០០	២.៤០០.០០០.០០០	៤០០.០០០.០០០	១.៦០០.០០០.០០០
ទុនបម្រុង	៣៥	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៤៤	-	-
ចំណេញរក្សាទុក		៣៥៤.២៦០.៦៦០	១.៤៩២.១៦៣.២១០	៤២៣.៧៤១.៩០៦	១.៧៤២.២០២.៥៩៤
ទុនបម្រុងតាមច្បាប់	២២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧
និយ័តកម្មសម្រាប់ការប្តូរប្រាក់ប័ណ្ណ		-	៣០.៦៥១.៧៤៤	-	៥០.៦៦៥.៩៧០
មូលធនសរុប		១.០៥៤.៧៥២.០៨២	៤.៣០៨.៦៦២.២៥៥	៨៥៥.៦១៨.៤៣៣	៣.៥២២.៥៦៨.៦២១
បំណុល និងមូលធនសរុប		៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១	៤.៧៩៩.០១៦.៨៥០	១៩.៧៥៧.៥៥២.៣៧១

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

កំណត់សម្គាល់	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៦៦៧.៧១២.៦២៣	២.៧៤៤.២៩៨.៨៨១	៦០៦.៧៦៦.២៧៨
ចំណាយការប្រាក់	២៣	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)	(២៤៥.៦៣៨.០៦៤)
ចំណូលការប្រាក់សុទ្ធ		៣៤៨.៦២៥.២៦២	១.៤៣២.៨៤៩.៨២៧	៣៦១.១២៨.២១៤
ចំណូលកម្រៃជើងសារ	២៤	១.៨២៤.៩៩៩	៧.៥០០.៧៤៦	៦៨២.១៧១
ចំណាយកម្រៃជើងសារ	២៤	(២.៦៧៥.៧៣៣)	(១០.៩៩៣.១៥៣)	(៦.១៩៨.៨៧៦)
ចំណូលកម្រៃជើងសារសុទ្ធ		(៨៥០.៧៣៤)	(៣.៤៩២.៤០៧)	(៥.៥១៦.៧០៥)
ចំណូលផ្សេងៗ	២៥	៣៣០.៦៩៣	១.៣៥៩.១៤៧	១.០៣៤.៥១០
ចំណូលបានពីរំលាយ		-	-	៩៣៣.០៧០
ចំណេញ/(ខាត)		២.៤៥១.៧១២	១០.០៧៦.៥៣៧	(៣.១៣០.៤២៦)
ចំណូលប្រតិបត្តិការផ្សេងៗសរុប		៣៥០.៥៥៧.៩៣៣	១.៤៤០.៧៩៣.១០៤	៣៥៩.១២៧.៨០៨
ខាតពីការថយចុះតម្លៃកំណត់	២៦	(១២៣.១០២.៨៦៤)	(៥០៥.៩៥២.៧៨៧)	(១៤.៨៩៩.២៤៦)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		២២៧.៤៥៥.០៦៩	៩៣៤.៨៤០.៣១៧	៣៤៤.២២៨.៥៦២
ចំណាយបុគ្គលិក	២៧	(៨៦.៧៤៣.៦៤២)	(៣៥៦.៥១៦.៣៦៩)	(៩២.៩៦៥.១៥៩)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	(៧២.៦៩៦.៦៤០)	(៣១.៦៣៣.១៩០)	(៦.៧៨១.៩៦២)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(២៣.៦៧៣.៨០៦)	(៩៧.២៩៩.៣៤៣)	(១៨.៣៨៧.៥៦៣)
ចំណេញមុនពន្ធលើប្រាក់ចំណូល		១០៩.៣៤១.៩២១	៥០៩.៣៩១.៤១៥	៩២៥.០០៥.៦០៨
ចំណាយពន្ធលើប្រាក់ចំណូល	៣០(ក)	(២២.៤២០.៣៩៣)	(៩២.១៤៧.៨១៥)	(៤៤.៨១៥.៥៣៣)
ចំណេញមុនពន្ធលើប្រាក់ចំណូលសុទ្ធ		៨៦.៩២១.៥២៨	៤១៧.២៤៣.៦០០	៨៨០.១៩០.០៧៥
ចំណូលលម្អិតផ្សេងៗ៖				
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖				
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២០.០១៤.២២៦)	-
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធចេញ		-	(២០.០១៤.២២៦)	-
ចំណូលលម្អិតផ្សេងៗសរុប		៨៦.៩២១.៥២៨	៣៧៧.២២៥.១៤៨	៨៧៥.១៧៥.១៧៥
ចំណេញសរុប៖				
ម្ចាស់ធនាគារ		៨៦.៩២១.៥២៨	៣៧៧.២២៥.១៤៨	៨៧៥.១៧៥.១៧៥
ចំណូលលម្អិតផ្សេងៗសរុបសរុប៖				
ម្ចាស់ធនាគារ		៨៦.៩២១.៥២៨	៣៧៧.២២៥.១៤៨	៨៧៥.១៧៥.១៧៥

આયકાન્ડી સ્ટુડિયો પ્રા. લિ.

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

[illegible]

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

កំណត់សម្គាល់	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ជុំនួនរេអេរ	ពាន់រៀល	ជុំនួនរេអេរ	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣២(a)	(៣០៤.៦៦៤.១០៣)	(១.២៥២.១៦៩.៤៦៤)	(៦០០.៨០០.២៣២)
ការប្រាក់បានទទួល		៦៥៩.៧២៨.៧១៩	២.៧១១.៤៨៥.០៣៥	៦០២.៣៦៥.៤១៨
ការប្រាក់បានបង់		(២៨៥.៩៩១.៦៣២)	(១.១៧៥.៤២៥.៦០៨)	(២៣៥.០៤៩.៨៧៤)
ពន្ធលើប្រាក់ចំណូលបានបង់	១៧	(៤៧.២៤១.៩៨៤)	(១៩៤.១៦៤.៤០៦)	(៤០.៧១២.៥៣៨)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(៤.៨២៥.៧៨៩)	(១៩.៨៣៣.៩៩៣)	(៤.១១៥.៥២៧)
សាច់ប្រាក់សុទ្ធត្រូវបានសកម្មភាពប្រតិបត្តិការ		១៧.០០៥.២៨៧	៦៩.៨៩១.៥៦៤	(២៧៨.៣១២.៧៨៣)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(១០.៥៩៤.៦៣១)	(៤៣.៥៤៣.៩៣៣)	(២.០៤២.៦៩៣)
ការទិញទ្រព្យសកម្មអរូបី	១០	(១៥.៥៥៧.៤៧២)	(៦៣.៩៤១.២១០)	(១៦.៨០០)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	១១០.៦៨៨
ការដាក់នៅ NBC		-	-	(៩១៩.១២២)
ការដាក់នៅធនាគារផ្សេងៗ		-	-	-
សាច់ប្រាក់បានពីការវិនិយោគ NCD		(៥.៥២១.៦៦២)	(២២.៦៩៤.០៣១)	៥២១.៩៩០
ការប្រមូលប្រាក់ពីការវិនិយោគ NCD		៥៤៥.៣១៦	២.២៤១.២៤៩	-
ប្រាក់តម្កល់ធានាលើដើមទុន		(២៧.៥០០.០០០)	(១១៣.០២៥.០០០)	(១០.០០០.០០០)
សាច់ប្រាក់សុទ្ធត្រូវបានសកម្មភាពវិនិយោគ		(៥៨.៦២៨.៤៤៩)	(២៤០.៩៦២.៩២៥)	(១២.៣៤៥.៩៣៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥	៧៨១.៣៨៣.៤៦១	៣.២១១.៤៨៦.០២៥	៧៦៤.២៦២.៤១២
ការទូទាត់សងប្រាក់កម្ចី		(៧១៦.៩៥៦.១០៣)	(២.៩៤៦.៦៨៩.៥៨៣)	(៦២០.៨៤២.៣៥២)
ការទូទាត់សងបំណុលបន្ទាប់បន្សំ	២០	(៣៤.៥០០.០០០)	(១៥៨.២៣៥.០០០)	(១៥.៣២១.៩២៩)
ការទូទាត់សញ្ញាបណ្ណបង់បង់	១៦	(៣០.៩១១.៣០០)	(១២៧.០៤៥.៤៤៣)	-
ការទូទាត់ប្រាក់ដើមនៃភតិសន្យា		(៦.១២៦.៥៤០)	(២៥.១៨០.០៧៩)	(៣.៩៧៣.១១៣)
សាច់ប្រាក់សុទ្ធត្រូវបានសកម្មភាពហិរញ្ញប្បទាន		(១១.១១០.៤៨២)	(៤៥.៦៦៤.០៨០)	៥០៧.២៩៨.៩៤៨
កំហុសសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		(៥២.៧៣៣.៦៤៤)	(២១៦.៧៣៥.៤៤១)	(១៦៦.៥៣៣.៦៧២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងឆ្នាំ		១៩៨.៣៩៣.៩១៣	៨១០.៤៣៧.៥០១	៦៤០.៦២៣.១២០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងឆ្នាំ				
ច្បាប់ជាមួយធនាគារ ពួកមីន កម្ពុជា ភីអិលស៊ី		៨០.២៨៦.៧៥៨	៣២៩.៩៧៨.៥៧៥	-
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(៦៨៨.៨២៧)	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣១	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៥	៤៧៤.០៨៩.៤៤៨

ចាត់ចែង សាច់ប្រាក់ងាយៗ

តាម

KB PRASAC Mobile

